

ឧបសម្ព័ន្ធីរដ្ឋ

នៃព្រកាសលេខ ០៨២/២១ ក.ប / ប្រ.ស.និ.ក

ចុះថ្ងៃទី ៩ ខែធី ឆ្នាំ២០២១ ស្តីពី ការដាក់
ឱ្យអនុវត្តកញ្ចប់ស្ថិជាបណ្ឌុះបណ្ឌាល កម្រិត១
ដល់កម្រិត៥ និងកញ្ចប់ស្ថិជាបណ្ឌុះបណ្ឌាលអ្នក
រាយគម្រោគសមត្ថភាព



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



គណៈកម្មាធិការបានិចចូលឯកសារជាមុន

ក្រសួងការការណ៍ និងកម្មាធិការជាមុន

នាយកដ្ឋានរាជតម្លៃនៃការងារ

នាយកដ្ឋានរាជតម្លៃនៃការងារក្នុងក្រសួងការការណ៍ និងកម្មាធិការ



នាយកដ្ឋានរាជតម្លៃជាតិ និងកម្មាធិការ

អាសយដ្ឋាននគរបាល មហាវិថីសាលាដៀនសីវិស្សី សង្កាត់ទឹកម្បូរ ទិន្នន័យជាតិ រាជធានីភ្នំពេញ នគរបាល: (៩៩៩) ២៣ ៩៩ ២៦ ៤៩ នគរបាល: (៩៩៩) ២៣ ៩៩ ២៧ ៦៩

ក្រសួងពាណិជ្ជកម្មនគរបាល

ក្រសួងពាណិជ្ជកម្មនគរបាល នគរបាល ភ្នំពេញ

សេចក្តីផលវាំង្គោលក្រសួងពាណិជ្ជកម្មនគរបាល



ទារាងការ

១. សេចក្តីផ្តើម.....	០៩
២. គោលចំណែត.....	០៩
៣. ការង្រៀនប្រាក់ការណ៍អាយុវត្ថុសម្រាប់នានា.....	០៩
៤. គុណភុក្សិ.....	០២
៥. ធនធានធម្មតាសម្រាប់ការណ៍អាយុវត្ថុសម្រាប់នានា.....	០៥
៥.១ ធនធានធម្មតាសម្រាប់យេស៊ូល.....	០៥
៥.២ ធនធានធម្មតាសម្រាប់ជីវិះការណ៍អាយុវត្ថុសម្រាប់នានា.....	០៥
៥.២.១ គម្រោងប្រមូលកស្ថាតាង.....	០៥
៥.២.២ សេចក្តីណែនាំបេក្ខជនក្នុងការរៀបចំការងារកម្ពស់មនុស្ស.....	០៧
៥.២.៣ ការកំណត់កស្ថាតាងដែលមានពីមុន(កស្ថាតាងពំហួលិយ័យ).....	០៥
៥.២.៤ ការរៀបចំកម្ពស់មនុស្ថាតាងដែលមានពីមុន(កស្ថាតាងពំហួលិយ័យ).....	១១
៥.២.៥ គម្រោងកិច្ចការរៀបចំកម្ពស់មនុស្ថាតាង.....	១៣
៥.២.៦ គម្រោងពេលវេលាសម្រាប់ការរៀបចំកម្ពស់មនុស្ថាតាង.....	១៧
៥.២.៧ កិច្ចព្រមព្រៀងការរៀបចំកម្ពស់មនុស្ថាតាង.....	១៨
៦. សិទ្ធិសាធារណៈប្រជាធិបតេយ្យ.....	២០
• ពាក្យសំបុះរល្យោះដោបេក្ខជនការងារកម្ពស់មនុស្ថាតាង.....	២១
• ប្រវត្តិបសដ្ឋឹប.....	២២
• បង្កាន់ដែបដៃសិទ្ធិការងារកម្ពស់មនុស្ថាតាង.....	២៤
• កិច្ចសន្យាក្នុងការរៀបចំកម្ពស់មនុស្ថាតាង.....	២៥
□ កិច្ចសន្យាក្នុងបេក្ខជននិងមជ្ឈមណ្ឌល/អង្គភាពទិន្នន័យការងារកម្ពស់មនុស្ថាតាង.....	២៦
□ កិច្ចសន្យាក្នុងអ្នករៀបចំកម្ពស់មនុស្ថាតាងនិងអង្គភាពទិន្នន័យការងារកម្ពស់មនុស្ថាតាង.....	២៧
□ កិច្ចសន្យាក្នុងអង្គភាពទិន្នន័យការងារកម្ពស់មនុស្ថាតាងនិងមជ្ឈមណ្ឌលរវាយការកម្ពស់មនុស្ថាតាង.....	២៨
• លិខិតខ្លួននាម.....	២៩
• គម្រោងតម្លៃការធេនុជាននិងពេលវេលាសម្រាប់ការរៀបចំកម្ពស់មនុស្ថាតាង.....	៣០
• ចាយការណ៍លទ្ធផលនៃការរៀបចំកម្ពស់មនុស្ថាតាង.....	៣៣
៧. សិក្សាសាស្ត្រនាម.....	៣៤
៨. សេចក្តីផ្តើមនៃនានាក្នុង.....	៤០



១. សេចក្តីផ្តើម

ប្រព័ន្ធករយតម្លៃដើរលើសមត្ថភាពគាំទ្រដូចការក្នុងការសម្រេចចិត្តលើលទ្ធផលការរាយតម្លៃសមត្ថភាពដោយដែកលើកសុតាងដើម្បីលើកសុតាងទាំងនេះ ត្រូវបាននិត្តឲ្យយកចុះហើយដោយក្រុងស្ថាដែលបានអនុម័តដាក់ចូលរួមនូវក្រុងការរាយតម្លៃសមត្ថភាពដែលបានអនុម័តដាក់ចូលរួមនូវក្រុងការរាយតម្លៃសមត្ថភាព។

កញ្ចប់រាយតម្លៃសមត្ថភាពដែលបានអភិវឌ្ឍន៍ឡើង ត្រូវដែកលើស្ថាដែលបានអនុម័តដែលបានអភិវឌ្ឍន៍ឡើង ហើយប្រើប្រាស់ជាមួយសម្រាប់ការរាយតម្លៃសមត្ថភាព ដើម្បីផ្តល់នូវអភិវឌ្ឍន៍ក្នុងការរាយតម្លៃសមត្ថភាព ការកំណត់ត្រា និងការពិនិត្យក្រុងការរាយតម្លៃសមត្ថភាពនៃការរាយតម្លៃដែកលើសមត្ថភាព។

២. គោលចំណែក

កញ្ចប់រាយតម្លៃសមត្ថភាពរៀបចំឡើងក្នុងគោលចំណែក ដើម្បីផ្តល់អ្នករាយតម្លៃសមត្ថភាពនូវជកសារដែលគាំទ្រដល់ការគ្រប់គ្រងនិងដំណើរការរាយតម្លៃសមត្ថភាព។ កញ្ចប់រាយតម្លៃសមត្ថភាពនឹងផ្តល់ជាគោលការណ៍ណែនាំដើម្បីដែលបានក្នុងការរាយតម្លៃសមត្ថភាព។

កញ្ចប់រាយតម្លៃសមត្ថភាពផ្តល់ជាមូលដ្ឋានសម្រាប់កំណត់កសុតាងនៃការរាយតម្លៃសមត្ថភាពដែលតម្រូវចូលរួមមាន «សុពលភាព យុត្តិធម៌ និងមានសង្គមភាព»។

៣. គន្លឹមត្រួតពិនិត្យសមត្ថភាព

ស្ថាដែលបានអនុម័ត គឺជាទុកដាក់រាយតម្លៃដើម្បីក្នុងការអនុវត្តប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិធានដើរឯកការត្រូវបានសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជានម្រោងបែបបទមូលដ្ឋានក្នុងការអនុវត្តក្របខណ្ឌគុណវិវាទភាគិកមួយដែលគាំទ្រដល់ការទទួលស្ថាល់គុណវិវាទដែលចេញចារៈប្រចាំឆ្នាំ។ កញ្ចប់រាយតម្លៃសមត្ថភាពកំណត់នូវក្រម្មង់ដំណើរការប្រមូលកសុតាងនិងធ្វើការនិច្ឆ័យ ថាគីសមត្ថភាពសម្រេចបានហើយបូន្មាន ដើម្បីបញ្ចាក់ថាបុគ្គលម្នាក់ទាំងអាចបំពេញការដោយដែកតាមស្ថាដែលគេទិន្នន័យកន្លែងការដោយ។ សមត្ថភាពត្រូវបានកំណត់យ៉ាងច្បាស់ថា មានសុពលភាព អាចកស់វិនិយោគបានដើម្បីទិន្នន័យ។

ក្នុងកញ្ចប់រាយតម្លៃសមត្ថភាពមួយ រួមបញ្ចូលត្រូវឱសមាសជាកុចម្យងទៅពីរ៖

- ផ្នែកទី១ «សេចក្តីណែនាំក្នុងការរាយតម្លៃសមត្ថភាព» គឺជានកសារគោលមួយក្នុងចំណោមជកសារទាំងបីនៃកញ្ចប់ស្ថាដែលបណ្តាល មានស្ថាដែលបានអនុម័ត និងកម្មិតិសិក្សាដែកលើសមត្ថភាពនិងកញ្ចប់រាយតម្លៃសមត្ថភាពដែលត្រូវអនុម័តដាក់ចូលរួមនូវក្រុងការរាយតម្លៃសមត្ថភាព ជាក្រម្មង់ពីមានទូទៅសម្រាប់ណែនាំក្នុងការរាយតម្លៃសមត្ថភាព បណ្តាល អ្នកផ្តល់ការរាយតម្លៃដែកលើសមត្ថភាព ប្រអង្គភាពទទួលបន្ទុកការរាយតម្លៃដែកលើសមត្ថភាព និងអ្នករាយតម្លៃសមត្ថភាពពីលក្ខុខណ្ឌតម្រូវដោយប្រសិទ្ធភាព ដែកនាំក្នុងការរាយតម្លៃដែកលើសមត្ថភាពសម្រាប់ក្រុមក្រុងក្រុមដើម្បីនិមួយ។ នៅក្នុងសេចក្តីណែនាំក្នុងការរាយតម្លៃសមត្ថភាព កំណត់នបញ្ហាកំដឹងដែរពីការកំណត់ក្រុមបញ្ហាកំដឹងដែរពីការរាយតម្លៃសមត្ថភាព រួមមាន លិខិតនិង

បែបទាននេះដើម្បីរបៀបធានសំណងមូលបន្ទុកនិងកញ្ចប់ភកសារ/ឧបករណ៍
សម្រាប់អ្នករាយតម្លៃសមត្ថភាពទៅតាមប្រភេទភកស្តុតាង ដើម្បីគាំទ្រជួលដំណើរការរាយតម្លៃសមត្ថភាព
រួមទាំងការទទួលស្ថាល់ការសិក្សាដើម្បីនិងការទទួលស្ថាល់សមត្ថភាពបច្ចុប្បន្ន។

- ផ្នែកទី២ «ឧបករណ៍រាយតម្លៃសមត្ថភាព» គឺជាការលក់ការណែនាំអ្នករាយតម្លៃសមត្ថភាពដើម្បីរបៀប
ធានស្តុដកអនុវត្តដំណើរការរាយតម្លៃសមត្ថភាពដោយអ្នករាយតម្លៃសមត្ថភាព។

ដើម្បីទទួលបានព័ត៌មាន ត្រូវបានបញ្ជាផ្ទៃការរាយតម្លៃសមត្ថភាព បុគ្គលិកទទួលស្ថាល់ការ
សិក្សាដើម្បីនិងការទទួលស្ថាល់សមត្ថភាពបច្ចុប្បន្ន និងការត្រួតពិនិត្យតម្លៃសមត្ថភាព ត្រូវបានបញ្ជាផ្ទៃការ
រាយតម្លៃដើម្បីរបៀបបង្កើតការណែនាំស្តុដករាយតម្លៃសមត្ថភាព បុគ្គលិកទទួលស្ថាល់ការ
សិក្សាដើម្បីនិងការទទួលស្ថាល់សមត្ថភាពបច្ចុប្បន្ន និងអ្នករាយតម្លៃសមត្ថភាព និងអ្នករាយតម្លៃសមត្ថភាព
និងអ្នករាយតម្លៃដើម្បីរបៀបបង្កើតការណែនាំស្តុដករាយតម្លៃសមត្ថភាពនៃរាយការណ៍ណែនាំស្តីពីការ
អនុវត្តដំណើរការរាយតម្លៃដើម្បីរបៀបបង្កើតការណែនាំស្តុដករាយតម្លៃសមត្ថភាព។

៥. គុណទូទឹក

គុណទូទឹកដើម្បីនិងទទួលបានមួយ: ការរាយតម្លៃដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព មានបីប្រភេទទេ:

ក. ១ទូលានគុណទូទឹកដើម្បីជាតិ ដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព ដោយសម្រចបានការ
គ្រប់ផ្នែកសមត្ថភាពប្រចាំឆ្នាំ ដែលការណែនាំសមត្ថភាពត្រូវបានបង្កើតការណែនាំសមត្ថភាពទៅ
ក្នុងការរាយតម្លៃដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព។

ខ. ២ទូលានវិញ្ញាបនប្រសមត្ថភាព ដោយសម្រចបាននូវក្រម្មង់ផ្នែកសមត្ថភាពមួយប្រចើន។

គ. ៣ទូលានលិខិតបញ្ជាក់ក្រោមីត ដោយសម្រចបានតែផ្នែកសមត្ថភាពមួយប្រចាំឆ្នាំ ដែលការណែនាំសមត្ថភាព
បានបង្កើតការណែនាំសមត្ថភាពនៅលើក្រោមីត។

ដើម្បីសម្រចបានគុណទូទឹកទី១ និងទី២ ត្រូវបានរាយការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព
ក្នុងការរាយតម្លៃដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព
ក្នុងការរាយតម្លៃដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព
ក្នុងការរាយតម្លៃដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព ក្នុងការរាយការណែនាំសមត្ថភាព

លេខលក្ខណៈ	លេខអត្ថលេខា
១. ដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព	ICT 0301
២. ដើម្បីរបៀបបង្កើតការណែនាំសមត្ថភាព	ICT 0302
៣. អភិវឌ្ឍ និងអនុវត្តដំណានបញ្ហាទា	ICT 0303
៤. ដោះស្រាយបញ្ហាទាក់ព័ត៌មាននិងសកម្មភាពការងារ	ICT 0304
៥. របៀបធានសមត្ថភាពជានិតិវិក និងបច្ចេកទេស	ICT 0305
៦. របៀបធានបច្ចេកវិទ្យាដែលពាក់ព័ន្ធ	ICT 0306

លេខលក្ខណៈ	លេខអត្ថលេខា
១. អនុវត្តស្សដំណើរការ	ICT 2301
២. ប្រតិបត្តិដំណើរការកំពុងទំនួរ	ICT 2302

៣. បង្កើតការចនាស្ថាកសញ្ញា	ICT 2303
៤. បង្កើតការចនាសម្រាប់ពោះពុម្ព	ICT 2304
៥. ចែនធ្វើដំឡើងប្រកាសម្រាប់អ្នកប្រើប្រាស់	ICT 2305
៦. បង្កើតការចនាភ័ត៌មានដៃខ្មែរ	ICT 2306
៧. រៀបចំការបែកចូលប្រកាស	ICT 2307

៥.១ ហេតុដែនដែលប្រតិបត្តិជាភាសាអមេរិកគឺសមត្ថភាពនៃកម្រិតសមត្ថភាពទាំងអស់ខាងក្រោមបន្ទាប់ក្នុងគុណវិស្វី «ការចនាភ្លាយក្នុងកម្រិត» នឹងទទួលបានគុណវិស្វីដ៏ខ្ពស់ ដូចខាងក្រោម:

៥.១.១ នៅក្នុងការចនាស្ថាកសញ្ញាប្រចាំឆ្នាំ (ក.ជ.ស០១) លេខកូដ៖

- អនុវត្តស្សដៃគុណភាព
- ប្រតិបត្តិដំណោរការកំពុងទៅ
- រៀបចំការបែកចូលប្រកាស
- បង្កើតការចនាស្ថាកសញ្ញា
- បង្កើតការចនាសម្រាប់ពោះពុម្ព

៥.១.២ នៅក្នុងការចនាស្ថាកសញ្ញាប្រចាំឆ្នាំ (ក.ជ.ស០២) លេខកូដ៖

- អនុវត្តស្សដៃគុណភាព
- ប្រតិបត្តិដំណោរការកំពុងទៅ
- រៀបចំការបែកចូលប្រកាស
- ចែនធ្វើដំឡើងប្រកាសម្រាប់អ្នកប្រើប្រាស់

៥.១.៣ នៅក្នុងការចនាស្ថាកសញ្ញាប្រចាំឆ្នាំ (ក.ជ.ស០៣) លេខកូដ៖

- អនុវត្តស្សដៃគុណភាព
- ប្រតិបត្តិដំណោរការកំពុងទៅ
- រៀបចំការបែកចូលប្រកាស
- បង្កើតការចនាភ័ត៌មានដៃខ្មែរ

៥.២ ហេតុដែនដែលប្រតិបត្តិជាភាសាអមេរិកគឺសមត្ថភាពនៃកម្រិតសម្រាប់ពោះពុម្ព និងកម្រិតសមត្ថភាពនៃគុណវិស្វី «ការចនាភ្លាយក្នុងកម្រិត» នឹងទទួលបានវិញ្ញាបនបត្រសមត្ថភាព (វ.ប.ស) ដូចខាងក្រោម:

៥.៣ ហេតុដែនដែលប្រតិបត្តិជាភាសាអមេរិកគឺសមត្ថភាពមួយប្រចាំឆ្នាំ និងកម្រិតសមត្ថភាពនៃគុណវិស្វី នឹងទទួលបានលិខិតបញ្ជាក់ក្រោមឯកសារនៃកម្រិតសមត្ថភាពដែលបានប្រតិបត្តិ។

៥.៤ ការកែរយកផ្លូវសមត្ថភាពត្រូវដោឡើងត្រូវកែរយកផ្លូវសមត្ថភាពស្ថិត ហើយសមត្ថភាពមួលដានត្រូវរៀបចំបញ្ចប់ ហើយត្រូវកែរយកផ្លូវសមត្ថភាពស្ថិត។

៥. នៅក្នុងការចនាស្ថាកសញ្ញាប្រចាំឆ្នាំ នៅក្នុងការចនាស្ថាកសញ្ញាប្រចាំឆ្នាំ

៥.១ នគរូបនគរូបស្រុកបេត្រូវបែងចែក

បេត្រូវបែងចែកនគរូបនគរូបដើម្បីចាងក្រោមមានសិទ្ធិជាក់ពាក្យ ដើម្បីការយកផ្ទះសមត្ថភាពនិងការផ្តល់គុណភាពអ្នកម្រិតបាន

ក. បេត្រូវបែងចែកនគរូបនគរូបដើម្បីការយកផ្ទះសមត្ថភាពបាន

ខ. អ្នកធ្វើការដែលមានគុណភាពអ្នកម្រិតចំពោះពេល ២ឆ្នាំ

៥.២ នគរូបនគរូបស្រុកបែងចែកនគរូបនគរូប

ដើម្បីដំណើរការការរៀបចំក្រុងក្រុងប្រព័ន្ធលិខិតនៅក្នុងសហគ្រាស/ក្រុមហ៊ុនអាជមការយកផ្ទះសមត្ថភាពបាន

- គ្រោងប្រមូលកសុតាងបេត្រូវបែងចែកនគរូបនគរូប
- សេចក្តីណែនាំបេត្រូវបែងចែកនគរូបនគរូប
- ការកំណត់កសុតាងដែលមានពីមុន(ព័រហូលិយ៉ា)
- ការរៀបចំក្រុងក្រុងប្រព័ន្ធលិខិតនៅក្នុងសហគ្រាស/ក្រុមហ៊ុនអាជមការយកផ្ទះសមត្ថភាពបាន
- គ្រោងកិច្ចការនៃការរៀបចំក្រុងក្រុងប្រព័ន្ធលិខិតនៅក្នុងសហគ្រាស/ក្រុមហ៊ុនអាជមការយកផ្ទះសមត្ថភាពបាន
- គ្រោងពេលរៀបចំក្រុងក្រុងប្រព័ន្ធលិខិតនៅក្នុងសហគ្រាស/ក្រុមហ៊ុនអាជមការយកផ្ទះសមត្ថភាពបាន
- កិច្ចព្រមព្រៀងការរៀបចំក្រុងក្រុងប្រព័ន្ធលិខិតនៅក្នុងសហគ្រាស/ក្រុមហ៊ុនអាជមការយកផ្ទះសមត្ថភាពបាន




គម្រោងប្រចាំខែកសុំតាមបច្ចេកទេន

គម្រោងប្រចាំខែកសុំ/ស្ថិតិថ្នាក់របស់អ្នកប្រចាំខែ	ការបែនក្រាប់ប្រចាំខែ		
ការពិនិត្យគម្រោងប្រចាំខែ	៣		
ការពិនិត្យគម្រោងប្រចាំខែ	១. ចំណាត់ការស្ថាប់ដើម្បីការបែនក្រាប់ប្រចាំខែ ២. ចំណាត់ការស្ថាប់ដើម្បីការបែនក្រាប់ប្រចាំខែ ៣. ចំណាត់ការស្ថាប់ដើម្បីការបែនក្រាប់ប្រចាំខែ		
ផែនការសម្រេចនៃការបែនក្រាប់ប្រចាំខែ	បច្ចុប្បន្ននៃការបែនក្រាប់ប្រចាំខែ	និធីសាស្ត្ររាយការណ៍ (ចូរគុសសញ្ញា[✓] ក្នុងចំណោមបម្រឈាន)	
បច្ចុប្បន្ននៃការបែនក្រាប់ប្រចាំខែ (ចូរគុសសញ្ញា[✓] ក្នុងចំណោមបម្រឈាន)		ការគ្រប់គ្រងការបែនក្រាប់ប្រចាំខែ (ព័ត៌មានពីរីប់ /Portfolio)	ការប្រើប្រាស់ការបែនក្រាប់ប្រចាំខែ
១. អនុវត្តសម្រាប់ការបែនក្រាប់ប្រចាំខែ	១.១ ការយកផ្ទុកធនធានការបែនក្រាប់ប្រចាំខែ		
	១.២ ការយកផ្ទុកដោយផ្លាស់ខ្លួន		
	១.៣ ចូលរួមក្នុងការកែលមួយគ្នាបាន		
២. ប្រតិបត្តិជំណើរការកំពុងខែ	២.១ រៀបចំ និងគ្រែមខ្លួនដើម្បីបំពេញការកិច្ច		
	២.២ បញ្ចូលទិន្នន័យថាក្នុងកំពុងខែ		
	២.៣ ចូលរួមប្រចាំសប្តាហ៍មានតាមរយៈកំពុងខែ		
	២.៤ ផលិតទិន្នន័យដោយប្រចាំសប្តាហ៍កំពុងខែ		
	២.៥ ចំណាំប្រើប្រាស់និងប្រព័ន្ធកំពុងខែ		
៣. បង្កើតការបែនក្រាប់ប្រចាំខែ	៣.១ ទិន្នន័យដោយលើការបែនក្រាប់ប្រចាំខែ		



	<p style="text-align: center;">ស្ថាកសញ្ញា</p> <p>៣.២ ដ្រើសនឹសសម្ងាត់ និងបរិភាគក្នុង ការបង្កើតស្ថាកសញ្ញា</p> <p>៣.៣ បង្កើតគំនិតរចនាស្ថាកសញ្ញា</p> <p>៣.៤ កែវប្រ / ពិនិត្យឡើងវិញ្ញាករចនា ស្ថាកសញ្ញា</p> <p>៣.៥ បញ្ចប់ការរចនាស្ថាកសញ្ញា</p>			
៤. បង្កើតការរចនាសម្ងាប់ការណ៍ៗ៖	<p>៤.១ វិភាគ និងបក្សសាយលើការរចនា នៃការណ៍ៗ៖</p> <p>៤.២ រៀបចំបរិភាគ និងសម្ងាត់សម្ងាប់ការ រចនាដែលការណ៍ៗ៖</p> <p>៤.៣ បង្កើតការរចនាដែលការណ៍ៗ៖</p> <p>៤.៤ បញ្ចប់ប្លង់រចនាដែលការណ៍ៗ៖</p> <p>៤.៥ រៀបចំបែងចំរំកសម្ងាប់ការណ៍ៗ៖</p> <p>៤.៦ រៀបចំការណ៍ៗ៖</p>			
៥. បង្កើតការរចនាដ្ឋាំងអ្នកប្រើ ប្រាស់	<p>៥.១ ទទួល និងបក្សសាយលើការរចនា ដ្ឋាំងអ្នកប្រើប្រាស់</p> <p>៥.២ ដ្រើសនឹសកម្មិជីសម្ងាប់ការរចនា ដ្ឋាំងអ្នកប្រើប្រាស់</p> <p>៥.៣ បង្កើត និងអភិវឌ្ឍដ្ឋាំងអ្នកប្រើ ប្រាស់</p> <p>៥.៤ បញ្ចប់ការរចនាដ្ឋាំងអ្នកប្រើប្រាស់</p>			
៦. បង្កើតការរចនាក្នុងចេខប់	<p>៦.១ ទទួល និងបក្សសាយលើការរចនា ក្នុងចេខប់</p> <p>៦.២ បង្កើតគំនិតរចនាក្នុងចេខប់</p> <p>៦.៣ បង្កើតគ្មែកក្នុងចេខប់</p> <p>៦.៤ បញ្ចប់ការរចនាក្នុងចេខប់</p>			
៧. រៀបចំការចំណូនការ	<p>៧.១ រៀបចំការមេក</p> <p>៧.២ រៀបចំ និងប្រតិបត្តិដំណើរការ</p> <p>៧.៣ ប្រតិបត្តិដំណើរការការមេក</p>			



କେବଳକୁଣ୍ଡିତାରେ ପରିବର୍ତ୍ତନ

គុណទុន្លឹក/ស្ថាដែលមានតម្លៃ	ការបែនក្រាយក្នុងការបង្កើតរូបរាង
កម្រិតគុណទុន្លឹក	៣
កម្រិតផ្តល់គុណទុន្លឹក	១. បែនស្ថាកសញ្ញាសម្រាប់ធ្វើការរដាន៖ ពុម្ព ២. បែនផ្តាំងរូបភាពម្រាប់អ្នកប្រើប្រាស់ ៣. បែនវត្ថុដែចខ្មែរប់សម្រាប់ប្រើប្រាស់

សូមអានជោយយកចិត្តនកជាក់

ការរៀបចំមិនុយសមត្ថភាពសម្រាប់គុណវិវឌ្ឍន៍នេះដោយប្រើដឹងសាស្ត្រចំនួនប្រុង កសិក្សាតាងដែលមានពីមុន (ព័ត៌មានបញ្ជី/Portfolio) ការរៀបចំណែកដីដែលដោយការសរស់សរ ការប្រតិបត្តិជំនាញដោយមួននឹងការស្មែសំណុះដារ និងការសម្រាប់គុណភាពសម្រាប់គុណវិវឌ្ឍន៍នេះដោយប្រើដឹងសាស្ត្រចំនួនប្រុង

១. ផ្លូវកសិកតាងដែលខ្នងមានពីមុន (ព័រីធមួយ) ទៅឲ្យអ្នករាយតម្លៃសមត្ថភាព
 ២. កំណត់ពេលវេលាសម្របសម្រាប់អ្នកដែលអាចអនុវត្តនិយោគតម្លៃបំណះដឹង ។ អ្នករាយតម្លៃសមត្ថភាពនឹងផ្តល់ការណាំដឹងអ្នកពីដំណើរការរាយតម្លៃដោយការសរសរិនក្រោដសដែលត្រូវរាយ
 ៣. ក្រាយពេលធ្វើឲ្យសាសនរសរួចហើយ អ្នកត្រូវពិភាក្សាដាមួយអ្នករាយតម្លៃសមត្ថភាពសម្រាប់អនុវត្តសកម្មភាព ប្រតិបត្តិជំនាញ
 ៤. អ្នករាយតម្លៃសមត្ថភាពនឹងផ្តល់ពីសេចក្តីណែនាំដាក់លាក់ដឹងអ្នកពីកិច្ចការដែលអ្នកនឹងត្រូវប្រតិបត្តិកិច្ចការទាំងឡាយដែលអ្នកត្រូវប្រតិបត្តិជំនាញ
 ៥. អ្នកមានពេល ១៥ នាទី ដើម្បីអនុវត្តសាកល្បង ដើម្បីបន្ថែមទៅនឹងកន្លែងអនុវត្តការងារនិងខែករណី ហើយត្រូវនិងស្មានដែលអ្នកត្រូវការ
 ៦. អ្នកត្រូវបានដឹងអនុវត្តតាមលក្ខខណ្ឌតម្លៃសុខភាពនិងសុវត្ថិភាពការងារ នៅពេលដែលអ្នកប្រតិបត្តិកិច្ចការ
 ៧. ត្រូវស្រែកពាក់នូវក្រើងប្រជាប់ការពារឈុវត្ថិភាពផ្ទាល់ខ្លួន (PPE) ដែលតាំងចំ
 ៨. ប្រតិបត្តិកិច្ចការទៅតាមអ្នកដែលបានណែនាំសម្រាប់កិច្ចការនឹមួយា
 ៩. ក្រាយពេលបំពេញកិច្ចការចំណែក អ្នកត្រូវបានដែលអ្នករាយតម្លៃសមត្ថភាពដែលត្រូវតិនិកផ្ទាល់។ អ្នករាយតម្លៃសមត្ថភាពដែលត្រូវតិនិកផ្ទាល់នឹងដំណើរការធ្វើសម្រាត ដើម្បីផ្តល់ជោគជ័យដែលបន្ថែមរបស់អ្នក
 ១០. សំណូរផ្ទាល់មាត់ ដើម្បីតាមដាននិងត្រូវតិនិកការប្រតិបត្តិជំនាញរបស់អ្នក
 ១១. អ្នករាយតម្លៃសមត្ថភាពនឹងដំណើរការធ្វើសម្រាត ដើម្បីផ្តល់ជោគជ័យដែលបន្ថែមរបស់អ្នក
 ១២. ក្រាយពិបាលបំនៃការងារយោគតម្លៃសមត្ថភាព អ្នករាយតម្លៃសមត្ថភាពនឹងផ្តល់ព័ត៌មានត្រឡប់ដល់អ្នកពីលទ្ធផលនៃការងារយោគតម្លៃសមត្ថភាព។ ព័ត៌មានត្រឡប់នឹងបញ្ជាក់អំពីគុណវិវឌ្ឍនិយោគតម្លៃសមត្ថភាព។ ទៅតាមលទ្ធផលនៃការងារយោគតម្លៃដូចខាងក្រោម៖
 - ក. គុណវិវឌ្ឍនិយោគតម្លៃសមត្ថភាពរបស់អ្នកសម្រចបានអគ្គារបញ្ជាក់ថាមានសមត្ថភាពនូវការក្រោចផ្តល់កសមត្ថភាពប្រកបដូចខាងក្រោម៖



សេចក្តីផលនាំក្នុងការរៀបចំអ្នកគ្រប់គ្រងការប្រព័ន្ធប្រចាំឆ្នាំ

ព័ត៌មានសមត្ថភាព

១. អនុវត្តស្សដជាកុណភាព
២. ប្រតិបត្តិដំណើរការកំពុងទេ.
៣. បង្កើតការចែនស្តាកសញ្ញា
៤. បង្កើតការចែនសម្រាប់ប្រោះពុម្ព
៥. បង្កើតការចែនធ្វើដំអ្នកប្រើប្រាស់
៦. បង្កើតការចែនត្រូវដច្ចប់

សម្រាប់

១. ក្នុងករណីដែលការយកថ្មីសមត្ថភាព ដើម្បីទទួលបានគុណវិស្សិជាតិ ចំណុចកម្មដៃផ្ទុកសមត្ថភាពត្រូវការឈ្មោះរាល់កម្មដៃផ្ទុកសមត្ថភាពទាំងអស់និងផ្ទុកសមត្ថភាពទាំងអស់នៃកម្មដៃផ្ទុកសមត្ថភាព និមួយនាដែលកំណត់ក្នុងកម្រិតគុណវិស្សិជាតិនោះ។
២. ក្នុងករណីការយកថ្មីសមត្ថភាពទទួលស្អាត់ការសិក្សាដែលមានពីមុន បុសមត្ថភាពបច្ចុប្បន្នតែកម្មដៃសមត្ថភាពជាតិសេសណាមួយនោះ ត្រូវរៀបចំសមត្ថភាពនោះនិងផ្ទុកសមត្ថភាពមកដាក់ក្នុងតារាងខាងលើ។



ក្រសួងរៀបចំនគរបាល (សាខានគរបាលពេជ្យល់) ផ្ទះវេជ្ជបេត្តកម្ម

ឈ្មោះបេក្ខជន			នៅ	ប្រុស ស្រី
ថ្ងៃខែឆ្នាំកំណើន				
តិ៍ផោន់/មខងារ				
លេខអត្តសញ្ញាណអមព័ត៌ម្ភ/ ចំណាស់តាមលម្អិត/...../...../...../...../...../...../...../...../...../...../...../...../...../...../...../...../.....			
អាសយដ្ឋានស្ថាក់នៅ			
លេខទំនាក់ទំនង	ផ្ទោល់ខ្លួន		អាជ្ញាធព្យាម	
ត្រីស្ថាន/ក្រុមហ៊ុន			លេខទូរសព្ទ	
អាសយដ្ឋានត្រីស្ថាន/ ក្រុមហ៊ុន			
គុណរិប្ីសេវាអ្នកដៃ			ការបិទច្បេទនូល	
ខ្ញុំសូមអេអាជីវកម្មតាងដែលបានបង្ហាញទាំងនេះ គឺជាកស្សាតាងការងារពីតាមត្រាកដ ដោយ ការចុះហត្ថលេខាបញ្ជាក់ស្រាប់។				
ហត្ថលេខាបេក្ខជន៖ _____				
សូមធ្វើលកស្សាតាងដែលមានពីមុន (កស្សាតាងតាមរបៀបខាងក្រោម)៖				
<input type="checkbox"/> ពីថ្ងៃមានត្រឡប់ស្ថិតិការងារយត្តម្ម (ចេញពីអ្នកបណ្តុះបណ្តាលប្រមុកវាយត្រូវម្ម) <input type="checkbox"/> គុណវិវឌ្ឍដែលទទួលបានប្រមុន្តុសាសន៍ <input type="checkbox"/> កំណត់ត្រាការងារ <input type="checkbox"/> ផែនិតផែលសម្រេច <input type="checkbox"/> កំណត់ត្រាការពិត់ណាស្តីពីការងារ <input type="checkbox"/> រូបថតប្រើដោយផ្តល់ <input type="checkbox"/> ការកិណ្ឌនាផលិតផែលប្រជុំការបញ្ជាកទសលម្ពិត (ត្រាប់ដាម្បួយគ្រឿងិតផែល) <input type="checkbox"/> វិញ្ញាបនប្រើដែលទទួលបានពីការបណ្តុះបណ្តាល <input type="checkbox"/> ប្រើប្រាស់ត្រូវ <input type="checkbox"/> សេចក្តីផ្លូវដាមរិលភ័ណ៌អក្សរប្រើប្រាស់កសារយោងនានា (ពីប្រជាន់/មេគារ/អ្នកគ្រប់គ្រងកន្លែង)				



ការងារ)

- គ្រឿងការងារ
- កំណត់ហេតុការងារប្រចាំថ្ងៃ / ទិន្នន័យវិភាគការងារ

ចំណាំ

បច្ចុប្បន្នដែលបានបញ្ជាក់ដើម្បីជាអស់ បង្កាញទៅអ្នករាយតម្លៃសមត្ថភាព នៅអំឡុងពេលធ្វើសមាសន៍

កសិកាងដោយខ្លះ

១.....
.....(តម្លៃទូទៅសមសារបញ្ហាលឺនិងមក្ទាតីកសិកាងដែលមានរៀបរាប់ខាងលើ)

២.....
.....

៣.....
.....


៤.....
.....



ការណ៍យោងថ្លែសង្គមនានជំនួយទិន្នន័យ(សង្គមនានចំខ្នួនឱ្យ)

ឈ្មោះបេក្ខជន				
ឈ្មោះអ្នកណ៍យោងថ្លែសង្គម				
គុណភាព	៣			
ថ្លែសង្គម/ក្រុមថ្លែសង្គម	១. ចំណាស់សង្គមប៉ែការណ៍ៗ៖ ពុម្ព ២. ចំណាត់ង្ហបកាតម្រាំងប៉ែការប្រើប្រាស់ ៣. ចំណាត់ក្នុងចំណាត់សម្រាប់ប្រើប្រាស់			
នូវតារាងដីផ្លូវជាយកដ្ឋាននឹង [សូមគូសសង្គមក្នុងប្រអប់]				
<input type="checkbox"/> មានសុពលភាព	<input type="checkbox"/> ត្រួតពិនិត្យ/តិត្តក្រាក់	<input type="checkbox"/> គ្រប់គ្រាន់/ពេញលេញ	<input type="checkbox"/> បច្ចុប្បន្នភាព/ឱ្យ	
ព័ត៌មានដីផ្លូវជាយកដ្ឋាននឹង [សូមគូសសង្គមក្នុងប្រអប់]			ឈ្មោះ	មិនឈ្មោះ
១.១ រាយការណ៍ដៃខែឆ្នាំ			<input type="checkbox"/>	<input type="checkbox"/>
១.២ រាយការណ៍ខែឆ្នាំ			<input type="checkbox"/>	<input type="checkbox"/>
១.៣ ចូលរួមក្នុងការកំណត់គម្រោង			<input type="checkbox"/>	<input type="checkbox"/>
២.១ រាយការណ៍ដៃខែឆ្នាំ			<input type="checkbox"/>	<input type="checkbox"/>
២.២ បញ្ចូលទិន្នន័យដោយប្រើប្រាស់ប្រព័ន្ធកំពុងទៅ			<input type="checkbox"/>	<input type="checkbox"/>
២.៣ ចូលរួមប្រើប្រាស់ព័ត៌មានតាមរយៈកំពុងទៅ			<input type="checkbox"/>	<input type="checkbox"/>
២.៤ ដែលទិន្នន័យដោយប្រើប្រាស់ប្រព័ន្ធកំពុងទៅ			<input type="checkbox"/>	<input type="checkbox"/>
២.៥ ដែលប្រើប្រាស់ព័ត៌មានតាមរយៈកំពុងទៅ			<input type="checkbox"/>	<input type="checkbox"/>
៣.១ ទទួល និងបកប្រាកបដោយលើការចំណាស់សង្គម			<input type="checkbox"/>	<input type="checkbox"/>
៣.២ ធ្វើសិស្សម្នារ និងបរិភាពក្នុងការបង្កើតសាងសង្គម			<input type="checkbox"/>	<input type="checkbox"/>
៣.៣ បង្កើតកំណត់សាងសង្គម			<input type="checkbox"/>	<input type="checkbox"/>
៣.៤ កំព្យិក /ពិនិត្យឡើងវិញការចំណាស់សង្គម			<input type="checkbox"/>	<input type="checkbox"/>
៣.៥ បញ្ចប់ការចំណាស់សង្គម			<input type="checkbox"/>	<input type="checkbox"/>
៤.១ វិភាគ និងបកប្រាកបដោយលើការចំណាននៃការណ៍ៗ៖ ពុម្ព			<input type="checkbox"/>	<input type="checkbox"/>
៤.២ រាយការណ៍បរិភាព និងសម្ងាត់សម្រាប់ការចំណាននៃការណ៍ៗ៖ ពុម្ព			<input type="checkbox"/>	<input type="checkbox"/>
៤.៣ បង្កើតការចំណាននៃការណ៍ៗ៖ ពុម្ព ឱ្យបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៤.៤ បញ្ចប់ប្រព័ន្ធដែលចំណាននៃការណ៍ៗ៖ ពុម្ព			<input type="checkbox"/>	<input type="checkbox"/>
៤.៥ រាយការណ៍ដែលបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៥.១ រាយការណ៍ដែលបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៥.២ កំព្យិក និងបកប្រាកបដោយលើការចំណានដោយអ្នកប្រើប្រាស់			<input type="checkbox"/>	<input type="checkbox"/>
៥.៣ ធ្វើសិស្សកម្ម ធ្វើសិស្សម្នារ ដែលបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៥.៤ បង្កើតការចំណាននៃការណ៍ៗ៖ ពុម្ព ឱ្យបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៥.៥ រាយការណ៍ដែលបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៥.៦ រាយការណ៍ដែលបង្កើតជាលទ្ធផល			<input type="checkbox"/>	<input type="checkbox"/>
៥.៧ កំព្យិក និងបកប្រាកបដោយលើការចំណានដោយអ្នកប្រើប្រាស់			<input type="checkbox"/>	<input type="checkbox"/>
៥.៨ កំព្យិក និងបកប្រាកបដោយលើការចំណានដោយអ្នកប្រើប្រាស់			<input type="checkbox"/>	<input type="checkbox"/>
៥.៩ បង្កើត និងអភិវឌ្ឍដោយអ្នកប្រើប្រាស់				

៤.៤ បញ្ចប់ការបចនាដ្ឋានដើម្បីក្រុងក្រុងប្រព័ន្ធសំខាន់សំខាន់	
៥.១ ទទួល និងបកស្រាយលើការបចនាជូនដែលបានបញ្ជូប់	
៥.២ បង្កើតគម្រោងជាពេលវេលាភិនិត្យបានបញ្ជូប់	
៥.៣ បង្កើតគម្រោងជាពេលវេលាភិនិត្យបានបញ្ជូប់	
៥.៤ បញ្ចប់ការបចនាជូនដែលបានបញ្ជូប់	
៦.១ ផ្សេងៗការងារ	
៦.២ ផ្សេងៗ និងប្រកបដឹងជំណើរការ	
៦.៣ ប្រកបដឹងជំណើរការការងារ	
គម្រោងការកសិតាងបន្ទូលមនោកនៃការងារ	
មតិយោបល់/សេចក្តីណែនាំ	
ហត្ថលេខាអ្នកវាយតម្លៃសមត្ថភាព.....	កាលបរិច្ឆេទ.....



តាមរយៈការបង្កើតនិងអនុវត្តន៍

គុណភាពឱ្យ/ស្ថាប់ជាសមត្ថភាព	ការចែកចាយក្រប់ក្រង់
គ្រប់គ្រង់	៣
លេខគុណភាពឱ្យ/សមត្ថភាព	

អ្នករាយតម្លៃសមត្ថភាព៖

បំពេញទម្រង់បែបបទជាមួយបេក្ខជន តាមរយៈការបញ្ជាក់អំពីអ្នកដែលបេក្ខជន នានសិក្សានៅក្នុងលទ្ធផលសិក្សានឹមួយ។ កាលណាការរាយតម្លៃសមត្ថភាពទៅលើកសុតាងត្រូវបានបញ្ចប់ កត់ត្រា ទិន្នន័យនៅក្នុងកំណត់ត្រាការរាយតម្លៃសមត្ថភាពលើកសុតាងនិងប្រនោក្នុងកំណត់ត្រាស្តីពីការមិនគោរពតាមលក្ខខណ្ឌដែលកំណត់។

កវិនិច្ឆ័យដែលបានផ្តល់កសុតាងធ្វាល់មិនមានលក្ខណៈគ្រប់គ្រាន់ ហើយនឹងត្រូវបំពេញនៅការរាយតម្លៃសមត្ថភាពតាមរយៈការធ្វើការផ្តល់ជាតិ ដើម្បីឲ្យមានការងារការរាយតម្លៃសមត្ថភាពនិងបេក្ខជន។

ឈ្មោះនិងហត្ថលេខាបេក្ខជន	
ឈ្មោះនិងហត្ថលេខាអ្នករាយតម្លៃសមត្ថភាព	
ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង	
លេខកសាយដោលការទទួលស្ថាល់ការសិក្សាដុំនា/ការទទួលស្ថាល់បច្ចុប្បន្ន	
ចំណងដែងនិងលេខក្ទិតផ្តើកសមត្ថភាព/កម្រងផ្តើកសមត្ថភាព	១. ចំណាស់កសិកស្សាសម្រាប់ធ្វើការបាន៖ ពម ២. ចំណាត់ដំរូបភាពម្រាប់អ្នករាយតម្លៃសមត្ថភាព ៣. ចំណាត់ដំឡើប់សម្រាប់ប្រើប្រាស់

ការបញ្ជាក់អំអាងបែស់បេក្ខជន៖

ខ្ញុំបានផ្តល់កសុតាងដូចបានកត់ត្រា និងបានចុះហត្ថលេខាដែលត្រូវនឹងលទ្ធផលដែលមានកំណត់នៅក្នុងផ្តើកសមត្ថភាព/កម្រងផ្តើកសមត្ថភាពនេះ និងបានឈ្មោះដូចខាងក្រោម ដោយមានការបញ្ជាក់អំអាងពីអ្នករាយតម្លៃសមត្ថភាព។

កិច្ចការ		កសុតាង
១.	អនុវត្តសង្គមដោយបែស់បេក្ខជន	១.១ រាយតម្លៃសមត្ថភាពសម្រាប់ដែលបានទទួល ១.២ រាយតម្លៃការងារធ្វាល់ខ្លួន ១.៣ ចូលរួមក្នុងការកែលម្នាក់កុណភាព(បញ្ចូលជាតិនៃសមត្ថភាពទាំងអស់នៃUC1)
២.	ប្រតិបត្តិជំណើការក្នុងការបំពេញកិច្ចការ	២.១ រៀបចំ និងត្រូវបញ្ជីដើម្បីបំពេញកិច្ចការ ២.២ បញ្ចូលទិន្នន័យនៅក្នុងកំពុងក្នុងការបំពេញកិច្ចការ



		<p>២.៣ ចូលប្រើប្រាស់ព័ត៌មានតាមរយៈកុំព្យូទ័រ ២.៤ ដែលទទួលនាំយោងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ២.៥ ថែទាំបរិគ្ញា និងប្រព័ន្ធកុំព្យូទ័រ</p>
៣.	បង្កើតការរចនាស្ថាកសញ្ញា	<p>៣.១ ទទួល និងបកស្រាយលើការរចនាស្ថាកសញ្ញា ៣.២ ធ្វើសវិសសម្ងាត់ និងបរិគ្ញាក្នុងការបង្កើតស្ថាកសញ្ញា ៣.៣ បង្កើតគំនិតរចនាស្ថាកសញ្ញា ៣.៤ កែប្រែ/ពិនិត្យឡើងវិញការរចនាស្ថាកសញ្ញា ៣.៥ បញ្ចប់ការរចនាស្ថាកសញ្ញា</p>
៤.	បង្កើតការរចនាសម្រាប់ពោះពុម្ព	<p>៤.១ វិភាគ និងបកស្រាយលើការរចនានៃការពោះពុម្ព ៤.២ រៀបចំបរិគ្ញា និងសម្ងាត់សម្រាប់ការរចនានៃការពោះពុម្ព ៤.៣ បង្កើតការរចនានៃការពោះពុម្ពឱ្យចេញជាលទ្ធផល ៤.៤ បញ្ចប់ប្លង់រចនានៃការពោះពុម្ព ៤.៥ រៀបចំបែងចែកសម្រាប់ការពោះពុម្ព ៤.៦ រៀបចំការពោះពុម្ព</p>
៥.	បង្កើតការរចនាច្នាំងអ្នកប្រើប្រាស់	<p>៥.១ ទទួល និងបកស្រាយលើការរចនាច្នាំងអ្នកប្រើប្រាស់ ៥.២ ធ្វើសវិសកម្មវិធីសម្រាប់ការរចនាច្នាំងអ្នកប្រើប្រាស់ ៥.៣ បង្កើត និងអភិវឌ្ឍន៍ច្នាំងអ្នកប្រើប្រាស់ ៥.៤ បញ្ចប់ការរចនាច្នាំងអ្នកប្រើប្រាស់</p>
៦.	បង្កើតការរចនាក្នុងចេខប៊ូ	<p>៦.១ ទទួល និងបកស្រាយលើការរចនាក្នុងចេខប៊ូ ៦.២ បង្កើតគំនិតរចនាក្នុងចេខប៊ូ ៦.៣ បង្កើតគំរូក្នុងចេខប៊ូ ៦.៤ បញ្ចប់ការរចនាក្នុងចេខប៊ូ</p>
៧.	រៀបចំការបេត្យបកាទ	<p>៧.១ រៀបចំការបេត្យបកាទ</p> <p style="text-align: right;">នាមក្រសួងការងារ</p> <p>៧.២ រៀបចំនិតិវិធីការបេត្យបកាទ</p> <p>៧.៣ បង្កើតគំរូក្នុងចេខប៊ូ</p> <p>៧.៤ បញ្ចប់ការរចនាក្នុងចេខប៊ូ</p>

ព័ត៌មានស្តីពីមធ្យមណ្ឌលរាយការមេដ្ឋាន		កាលបរិច្ឆេទ:
លេខកូដចុះបញ្ជីការមេដ្ឋាន		រយៈពេល:
ចំណងដើរនឹងលេខកូដគុណវឌ្ឍន៍	ចំណងដើរនឹងលេខកូដផ្ទៀកសមត្ថភាព/កម្រង ផ្ទៀកសមត្ថភាព: ១. ចំនាស្សាកសញ្ញាសម្រាប់ធ្វើការបាន: ពុម្ព ២. ចំនាច្ចោះរូបភាពម្រាប់អ្នកប្រើប្រាស់ ៣. ចំនាក្នុងចំឡួងម្រាប់ប្រើប្រាស់	
សេចក្តីណែនាំអ្នករាយការមេដ្ឋាន: កិច្ចការនេះត្រូវបានគោរពដោយការរាយការមេដ្ឋាននៅក្នុងដំណើរការបញ្ចប់ត្រូវបណ្តុះបណ្តាល ផ្លូវការ។ សម្រាប់យកដំណើរការទូទាត់ស្ថាល់ការសិក្សាដែលមានពីមុន គេត្រូវធ្វើដើរ ការរាយការមេដ្ឋាននៅកិច្ចការនេះមួយដោយតីត្រូវ ដោយផ្ទៀកលើការតំឡងទូទាត់។ ការបញ្ចប់កិច្ច ការដោចំណោយដោយតីត្រូវបានធ្វើឡើង។		
លទ្ធផលនៃការរាយការមេដ្ឋានកត់ត្រាខ្លួនក្នុង “កំណត់ហេតុនៃការរាយការមេដ្ឋាននឹង” កំណត់ហេតុនៃការរាយការមេដ្ឋាននឹង		
វិធីសាស្ត្រ: វិធីសាស្ត្រនៃការរាយការមេដ្ឋាននឹង ដែលត្រូវបានអនុវត្តគឺជាការសង្គតនឹងស្ថាសំណួរ។ ការបញ្ចប់អំពីកិច្ចការ:		
ចំណងដើរនឹងលេខកូដកម្រងផ្ទៀកសមត្ថភាព ០១	(បំពេញចំណងដើរ ក.ជ.ស០១)+លេខកូដ	
អចលាស្សាកសញ្ញាសម្រាប់ឱ្យរាយការណ៍ទូទាត់ (ក.ជ.ស០១) លេខកូដ: ICT		
ចំណងដើរនឹងលេខកូដផ្ទៀកសមត្ថភាព	(ស្រួលចំណុច ៤.១.១ បំពេញចូល)+លេខកូដ	
<ul style="list-style-type: none"> • អនុវត្តស្ថិតិថាមរាយការ • ប្រព័ន្ធបច្ចុប្បន្ន • រៀបចំការបេត្តុប្រកាស • បង្កើតការរចនាស្សាកសញ្ញា • បង្កើតការរចនាសម្រាប់បាន: ពុម្ព 		
ចំណងដើរនឹងលេខកូដកម្រងផ្ទៀកសមត្ថភាព ០២	(បំពេញចំណងដើរ ក.ជ.ស០២)+លេខកូដ	
អចលាស្សាកសញ្ញាសម្រាប់ឱ្យរាយការណ៍ទូទាត់ (ក.ជ.ស០២)	លេខកូដ: ICT	
ចំណងដើរនឹងលេខកូដផ្ទៀកសមត្ថភាព	(ស្រួលចំណុច ៤.១.២ បំពេញចូល)+លេខកូដ	
<ul style="list-style-type: none"> • អនុវត្តស្ថិតិថាមរាយការ 		

- ប្រតិបត្តិដំណើរការកំពុង

- ផ្សេប់ការចំនួយបាត

- ចែនធ្វើដំណើរការសម្រាប់អ្នកប្រើប្រាស់

ចំណងជើងនិងលេខកូដក្រុងផ្ទើកសម្រាប់លេខកូដ ០៣ (បំពេញចំណងជើង ក.ដ.ស០៣) +លេខកូដ

(បំពេញចំណងជើង ក.ដ.ស០៣) +លេខកូដ

នគរាល់នគរាល់នគរាល់នគរាល់ (ក.ដ.ស០៣) លេខកូដ៖

ចំណងជើងនិងលេខកូដផ្ទើកសម្រាប់លេខកូដ

(ស្រីប័ណ្ណច.ទ.៣ បំពេញចូល) +លេខកូដ

- អនុវត្តស្សន៍ដាក់គាយការ

- ប្រតិបត្តិដំណើរការកំពុង

- ផ្សេប់ការចំនួយបាត

- បង្កើតការចែនធ្វើដំឡើង


ហត្ថលេខានិងលេខាអ្នកវិយតម្លៃសម្រាប់លេខកូដ៖

កាលបរិច្ឆេទ៖

ហត្ថលេខានិងលេខាអ្នកវិយតម្លៃសម្រាប់លេខកូដ៖

កាលបរិច្ឆេទ៖

ខ្ញុំ
ឡើងលេខាអ្នកវិយតម្លៃសម្រាប់លេខកូដ៖
បានដោយតាមការចែនធ្វើដំឡើងនៅក្នុងការបង្កើតការចែនធ្វើដំឡើងនៅក្នុងការបង្កើតការចែនធ្វើដំឡើង



ត្រូវបានពេលចរណ៍សម្រាប់ការទាំងអស់នៃពេលចរណ៍

ឈ្មោះមជ្ឈមណ្ឌលរាយកម្មសម្គាល់	(បំពេញឈ្មោះមជ្ឈមណ្ឌលដែលបានចុះហត្ថលេខា)	
ព័ត៌មានមធ្យិតសម្រាប់ទាក់ទង		
ឈ្មោះអ្នករាយកម្មសម្គាល់		
ព័ត៌មានមធ្យិតសម្រាប់ទាក់ទង		
ឈ្មោះបញ្ជីការអ្នករាយកម្មសម្គាល់		
ឈ្មោះបញ្ជីការអ្នករាយកម្មសម្គាល់	ចាប់ពីថ្ងៃទី / /	ដល់ថ្ងៃទី / /
គម្រោកពិសេសបស់យកដៃនា	ត្រូវការ៖	មិនត្រូវការ៖
កំណត់សម្ងាត់អ្នកត្រួតពិនិត្យនឹងអ្នករាយកម្មសម្គាល់		
- កន្លែងដែលមានតម្រូវការពិសេសដែលត្រូវបានធ្វើការកំណត់សម្ងាត់នៅ:		
- ពេលណែនីងត្រូវបានគ្រាងក្នុងអង្គភាពពេលដែលមានតម្រូវការទាំងនេះ។		
ត្រូវដាក់បញ្ហាលនូវកំណត់ត្រាតម្រូវការពិសេស នៅទីនេះនិងចុះហត្ថលេខាទូលស្អាល់ខាងក្រោម		
.....		
.....		
.....		
ឈ្មោះនិងហត្ថលេខាអ្នកត្រួតពិនិត្យ៖	កាលបរិច្ឆេទ៖ / /	
ឈ្មោះនិងហត្ថលេខាអ្នករាយកម្មសម្គាល់	កាលបរិច្ឆេទ៖ / /	

អិល្វេត្តកម្មវិធាននៃពេទ្យសង្គម

គុណភូមី/ស្ថិចាសម្ព័ន្ធទាន់	ការចនាប្រាបើកដោយកំពុងទៀត
កម្រិតគុណភូមី	៣
កម្រិតផ្តៃកសម្ព័ន្ធទាន់	
កម្រិតផ្តៃកសម្ព័ន្ធទាន់០១	ខេត្តជាសាស្ត្រប្រចាំឆ្នាំ
	<input type="checkbox"/> អនុវត្តស្សដោយគុណភាព <input type="checkbox"/> ប្រតិបត្តិដំណើរការកំពុងទៀត <input type="checkbox"/> រៀបចំការបែត្របកាត <input type="checkbox"/> បង្កើតការចនាស្ថាកសញ្ញា <input type="checkbox"/> បង្កើតការចនាសម្រាប់បានៗពុម្ព
កម្រិតផ្តៃកសម្ព័ន្ធទាន់០២	ខេត្តជាឌីអូបាលាព្រះមួកព្រះបុណ្ណោះ
	<input type="checkbox"/> អនុវត្តស្សដោយគុណភាព <input type="checkbox"/> ប្រតិបត្តិដំណើរការកំពុងទៀត <input type="checkbox"/> រៀបចំការបែត្របកាត <input type="checkbox"/> ចំណាត់ថ្នាក់របកប្រព័ន្ធសម្រាប់អ្នករឿប្រាល់
កម្រិតផ្តៃកសម្ព័ន្ធទាន់០៣	ខេត្តជាផ្លូវបែត្រប្រចាំឆ្នាំ
	<input type="checkbox"/> អនុវត្តស្សដោយគុណភាព <input type="checkbox"/> ប្រតិបត្តិដំណើរការកំពុងទៀត <input type="checkbox"/> រៀបចំការបែត្របកាត <input type="checkbox"/> បង្កើតការចនាផ្លូវបែត្រប្រចាំឆ្នាំ
បញ្ជីជនត្រូវរាយក្រឹង /អូសត្រូវបានបញ្ជីរាយក្រឹង	បាន/ ចាស
▪ តើគោលបំណងនិងលទ្ធផលនៃការរាយក្រឹងមួយសម្រាប់បានពន្លេប្រើ ?	<input type="checkbox"/>
▪ តើអ្នកទទួលព័ត៌មានអំពីកិច្ចការ/វឌ្ឍនកសម្រាប់បានបញ្ជីរាយក្រឹងមួយសម្រាប់បានពន្លេប្រើ ?	<input type="checkbox"/>
▪ តើអ្នកយល់ពីកសុតាងដែលត្រូវប្រមូលដែលប្រើបានពន្លេប្រើ ?	<input type="checkbox"/>
▪ តើប្រព័ន្ធបានពន្លេប្រើបានពន្លេប្រើបានពន្លេប្រើ ?	<input type="checkbox"/>
▪ តើអ្នកបានពិភាក្សាបានពន្លេប្រើបានពន្លេប្រើបានពន្លេប្រើ ?	<input type="checkbox"/>
▪ តើអ្នកបានពិភាក្សាបានពន្លេប្រើបានពន្លេប្រើបានពន្លេប្រើបានពន្លេប្រើ ?	<input type="checkbox"/>
បំពេញលក្ខខណ្ឌត្រូវការសង្គតាល់ ប្រសកម្មភាពការសែម្រងបង្ហាញ/អនុវត្តដាក់ស្នើដោយក្រុងការរាយក្រឹង	

ទំនាក់រាយកម្មសម្រួល			
កាលបរិច្ឆេទ		ពាហីមេ		យោះពេលវេដ្ឋនក
អ្នកខ្ចោះដែលត្រូវបានការិយាល័យ			
អ្នកចាក់ព៉ាន			
ហត្ថលេខាបេក្ខជន		កាលបរិច្ឆេទ		
ហត្ថលេខាអ្នករាយកម្មសម្រួល		កាលបរិច្ឆេទ		

កំណត់សម្ងាត់



កិច្ចព្រមព្រៀងរាយការិយាល័យកម្មសម្រួល ត្រូវបានធ្វើឡើងរាយការិយាល័យបេក្ខជននិងអ្នករាយកម្មសម្រួល មុនពេលចាប់
ធ្វើមុនពេលរាយការិយាល័យកម្មសម្រួល។

៨. ជិតិសវិលដៃបច្ចន៍កែច្រោម

លិខិតនិងរបបទទេសចរណ៍ដែលត្រូវបាន គឺជាកសារគំទ្រពាំងលំកញ្ញប់កាយតម្លៃសមត្ថភាព ដែលត្រូវបានប្រើប្រាស់ដោយមន្ត្រីនៃអង្គភាពទួលបន្ទុកការការពាយតម្លៃសមត្ថភាព ដើម្បីដំណឹកការការសកម្មភាពរាយតម្លៃសមត្ថភាព ដែលបាន:

១. ពាក្យសុចុះណួនជាបេក្ខជនរាយតម្លៃសមត្ថភាព

២. ប្រភពិបាលដោយ

៣. បង្កាន់ដែបដែលិទ្ធិការពាយតម្លៃសមត្ថភាព

៤. កិច្ចសន្យាគ្នុងការការពាយតម្លៃសមត្ថភាព

៤.១ កិច្ចសន្យាការដែលិទ្ធិការពាយតម្លៃសមត្ថភាព/អង្គភាពទួលបន្ទុកការពាយតម្លៃសមត្ថភាព

៤.២ កិច្ចសន្យាការដែលិទ្ធិការពាយតម្លៃសមត្ថភាពនិងអង្គភាពទួលបន្ទុកការពាយតម្លៃសមត្ថភាព

៤.៣ កិច្ចសន្យាការដែលិទ្ធិការពាយតម្លៃសមត្ថភាពនិងមជ្ឈមណ្ឌលរាយតម្លៃសមត្ថភាព

៥. លិខិតខ្លួននាម

៦. គ្រប់គ្រងការធនុនាននិងពេលវេលាសម្រាប់ការការពាយតម្លៃសមត្ថភាព

៧. រាយការណ៍លទ្ធផលនៃការការពាយតម្លៃសមត្ថភាព



ពាក្យសំចុះឈ្មោះជាបេក្ខជនរាយក្រឹងមេដ្ឋាន

ប្រព័ន្ធភាសាអាគ្ញារខ្លួន

នានា សាសនា ប្រជាជាតិ

ពាក្យសំចុះឈ្មោះជាបេក្ខជនរាយក្រឹងមេដ្ឋាន

ខ្លួន/ នាងខ្លួន ឈ្មោះ.....	អក្សរខ្លាតំង.....	កែទ.....
ឯកតាតី.....	សញ្ញាផី.....	កើតឡានថ្ងៃទី..... ខែ.....ឆ្នាំ..... លេខខ្លួនសំណូ.....
អីមែល.....	នៅភូមិ.....	ក្រុមទី..... ឃឺ/សង្កាត់.....
ស្រុក/ខេត្ត.....	ខេត្ត/រាជធានី.....	
ជានិស្ស/និស្សិត នៃសាកលវិទ្យាល័យ/វិទ្យាសាន/ឬគូលិក.....		
កម្រិត.....	ជំនាញ.....	។

ស្នូលោកសម្រាប់

ឯកទូត្វូមេដ្ឋានម្ចាស់ប្រជាជាតិ និងបេក្ខជនរាយក្រឹងមេដ្ឋាន

និងបេក្ខជនរាយក្រឹងមេដ្ឋាន

អម្ចិត្តិក : សំណើសំចុះឈ្មោះជាបេក្ខជនប្រទួងធ្វើតែស្ថិសមត្ថភាព។

ឈ្មោះ :

សេចក្តីផ្តើមបានដ្ឋានដែលបានរាយក្រឹងមេដ្ឋាន និងយោងខាងលើ ខ្លួន/នាងខ្លួន ឯកទូត្វូមេដ្ឋានម្ចាស់ប្រជាជាតិ និងបេក្ខជនរាយក្រឹងមេដ្ឋាន មេត្តាប្រាបថា ខ្លួន/ខ្លួន នាងមានបំណងចុះឈ្មោះប្រទួងធ្វើតែស្ថិសមត្ថភាពនៅមជ្ឈមណ្ឌល/អង្គភាព ។

អារ៉ាបេក្ខជន: ឯកទូត្វូមេដ្ឋានម្ចាស់ប្រជាជាតិ និងបេក្ខជនរាយក្រឹងមេដ្ឋាន និងអនុញ្ញាតឱ្យខ្លួន/នាងខ្លួនចុះឈ្មោះក្នុងបញ្ជីបេក្ខជនប្រទួងធ្វើតែស្ថិសមត្ថភាពដោយត្រូវអនុគ្រោះ។

សូមចូលរាប់មកជាមួយនូវ៖

- ពាក្យសំចុះឈ្មោះជាបេក្ខជនប្រទួង
- ប្រភីរបស់ខ្លួនបានបិទរូបចក ៨x ៦
- សាលាកប្រតិបត្តិកត្ថិជន
- បង្កាន់ដែលបានសិទ្ធិប្រទួង
- រូបថត ៨x ៦ ចំណាំពីមុខ (ជាពូកិត្យីអតិថរណ៍ការ) ។
- សេចក្តីមួយនឹងបញ្ជាបនប្រព័ន្ធដោយមានការបញ្ជាក់ពីអាជ្ញាធម៌ដែលនឹងបង្កើតឡើងនៅថ្ងៃពីមុនថ្ងៃនេះ។

ចំនួន ១ច្បាប់

ចំនួន ១ច្បាប់

ចំនួន ១ច្បាប់

ចំនួន ១ច្បាប់

ចំនួន ១ច្បាប់

ចំនួន ១ច្បាប់

សូម ឯកទូត្វូមេដ្ឋានម្ចាស់ប្រជាជាតិ និងបេក្ខជនរាយក្រឹងមេដ្ឋាន មេត្តាទទួលនូវការ

គោរពដែលបានចូលរាប់មកជាមួយនូវខ្លួន។

ថ្ងៃ.....ខែ.....ឆ្នាំ.... សំទីសក ៣.ស.២៥៦...

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ ២០១

ហត្ថលេខា និងឈ្មោះសាមិទ្ធន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង ការបច្ចេកទេស និងការអភិវឌ្ឍន៍

ប្រតិបត្តិការណ៍ដែលបានបញ្ជាក់

១.គោត្តឈាម និងនាម ឯ..... ឈ្មោះជាអក្សរការកំង.....

កែទ..... សញ្ញាតិ..... សាសនា.....

២.ថ្ងៃខែឆ្នាំកំណើត ឯ.....

៣.ទីកន្លែងកំណើត ឯ.....

៤.អាសយដ្ឋានបច្ចុប្បន្ន ឯ.....

៥.ស្ថានភាពគ្រូសារ ឯ..... នៅលីវេ មានគ្រូសារ មេចាយ ពោះម៉ាយ

៦.កម្រិតវប្បធម៌ ឯ..... ១

៧.ថ្ងៃ-ខែ-ឆ្នាំ ចូលបារម្រិតការងារដំបូង(បីមាន).....

៨.មានបានជាការងារបីមាន).....

៩.សញ្ញាបត្រប្រើប្រាស់បញ្ជាក់ដែលមាន(នៅឆ្នាំណា):.....

១០.ដំនាច់ការងារ ឯ..... ១

១១.ចំណោះដឹងពីការងារទីស៊ែន:.....

១២.បទពិសោធន៍ា ឯ.....

១៣.ខិត្តការឈ្មោះ ឯ..... ថ្ងៃខែឆ្នាំកំណើត.....

សៀវភៅស្វាប់ មុខយោ..... ទីលំនៅបច្ចុប្បន្ន.....

១៤.ម្ចាយឈ្មោះ ឯ..... ថ្ងៃខែឆ្នាំកំណើត.....

នរស់ប្រុងស្ថាប់ មុខរបរ.....ទីលំនៅបច្ចុប្បន្ន.....

១

១៥.ឈ្មោះប្រពន្ធ បុណ្ណិ	៩.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
១៦.ឈ្មោះភូន	១-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
	២-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
	៣-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
១៧.អំពីបង្កើនបង្កើត	៤-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
	៥-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
	៦-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
	៧-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....
	៨-.....	ថ្វីខេត្តកំណើត.....	មុខរបរ.....


ខ្លួន/នាងខ្លួន សូមធានអេអាយុស៊ិទ្ធភាព សិក្សាបាន និងបានបញ្ជី ក្រុមហ៊ុនប្រព័ន្ធឌីជីថាមពីការបង្កើត ខ្លួន/នាងខ្លួន សូមទទួលខុសត្រូវចំពោះមុខង្រាប់។

ថ្ងៃ.....ខែ.....ឆ្នាំ....សំវិទិស៊ិក ព.ស.២៥៦...

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០...

ហត្ថលេខានិងឈ្មោះសាមីខ្លួន

អាស៊យដ្ឋានទំនាក់ទំនង និងលេខទូរសព្ទ



សេចក្តីណែនាំក្នុងការកោរយតម្លៃសមត្ថភាពការអប់រំក្រប់រឿងដោយកំពុងទៅ កម្រិតពាណិជ្ជកម្ម

ទំព័រ ២៣

ច្បាស់ដែលអនុញ្ញាតយកម្លៃមនុស្សនានា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រធានក្រសួង និងនាយកដ្ឋាន និងសម្រាប់បណ្តុះបណ្តាល

លេខបញ្ជី:.....

បណ្តាល់ໄដបដ្ឋាន សិទ្ធិភាព និងសមត្ថភាព

គោត្តនាម និងនាម.....អក្សរខ្លាតំង.....កេទ.....ដឹងជាតិ.....

សញ្ញាតិ.....កើតឡើនថ្ងៃទី.....ខ.....ឆ្នាំ.....នៅក្នុង.....ក្រុមទី.....

យុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....

ជាសិស្ស-និស្សិត មុខជំនាញ.....កម្រិតបណ្តុះបណ្តាល.....។

ទូរស័ព្ទ.....អីមែល.....ការសំយដ្ឋានបច្ចុប្បន្ននៅ.....

នូវទីក្រោកចំនួន.....(អក្សរ:.....)

ប្រឡងធ្វើកំណត់សមត្ថភាព មុខជំនាញកម្រិតបណ្តុះបណ្តាល.....

ខេត្ត/ក្រុង.....កាលបរិច្ឆេទយកម្លៃថ្ងៃ.....ខ.....ឆ្នាំ.....នៅមណ្ឌល.....

ថ្ងៃ.....ខ.....ឆ្នាំ....សំទិន្នន័យ ៩.២៥៦.....

ធ្វើនៅ.....ថ្ងៃទី.....ខ.....ឆ្នាំ.....ឆ្នាំ២០១..

ហត្ថលេខា និងឈ្មោះអ្នកចូល



កិច្ចសង្គមការរៀបចំនូវសមត្ថភាព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

៤០៨

កិច្ចសង្គមការរៀបចំនូវសមត្ថភាព

ខំពាង/នាងខ្លួន ឈ្មោះ.....អក្សរខ្លាតំង.....ជនជាតិ.....
សញ្ញាតិ.....កើតឡើថ្ងៃទី.....ខែ.....ឆ្នាំ.....នៅក្នុង.....ក្រោមទី.....យំ/.....
សង្គាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....រដ្ឋ/រាជធានី.....
សិស្ស/និស្សិត នៃ សាកលវិទ្យាល័យ/វិទ្យាលាន/បុគ្គលិក.....
កម្រិតបណ្តុះបណ្តាល.....អុខជំនាញ.....

សុខសារពាណិជ្ជកម្ម

ឯកឧត្តមសង្គមក្រសួងការធនការនាម និងក្រសួងធនការនាម

ខំពាង/នាងខ្លួន សូមរួចរាល់ការធនការនាម: កម្មាធិបណ្តុះបណ្តាលជូនមានខ្លឹមសារ
ខាង ក្រោម:

- ស្នើ: ត្រួស សាមត្រូវការពិនិត្យ រក្សាការសម្រាប់របស់មជ្ឈមណ្ឌល
- គោរពបច្ចាផ្ទៃក្នុងរបស់មជ្ឈមណ្ឌល
- មិនទាន់ទាន់ក្នុងការសំណើពីក្រសួងទីផ្សារ
- ទទួលខុសត្រូវថ្មីរបស់ខ្លួនដើម្បីចូលចិត្តសំណើថ្មីរបស់មជ្ឈមណ្ឌល

ប្រសិនបើថ្មីរបស់ខ្លួន ខំពាង/នាងខ្លួន អនុវត្តផ្តើមកិច្ចសង្គមខាងលើនេះ: ខំពាង/នាងខ្លួន សុខចិត្តទូលាថុស ក្រោមពេលខែមិថុនា ៦

ថ្ងៃ.....ខែ.....ឆ្នាំ.... សំវិទិស៊ិក ៩.២.២០១.....

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១.....ឆ្នាំ២០១៩

ហត្ថលេខា និងឈ្មោះសាមិខ្លួន



កិច្ចសន្យារោងរបៀបដែលត្រូវមកពីសាធារណជន/អង្គភាពទេស្តីបន្ទាក់រាយក្រោមនៃសមត្ថភាព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

*

ការគោរពនៃការបង្កើតនិងការអនុវត្តន៍ការងារ/អង្គភាពទេស្តីបន្ទាក់រាយក្រោមនៃសមត្ថភាព
ខ្លួន/នាងខ្លួន ឈ្មោះ.....អក្សរខ្លាត.....ជីនជាតិ.....
សញ្ញាតិ.....តីម្រូវតី.....ខែ.....ឆ្នាំ.....នៅក្នុង.....ក្រុម.....
យុ/សង្កាត់.....ស្រុក/ឈូក.....ខេត្ត/រាជធានី.....
សិស្ស/និស្សិត នៃសាកលវិទ្យាល័យ/វិទ្យាសាន/បុគ្គលិក.....
កម្រិតបណ្តុះបណ្តាល.....មុខជំនាញ.....។

ស្នូលក្ខណៈទីនេះ

បេទអនុយោទនាក្នុងឯកសារនៃការងារ/អង្គភាពទេស្តីបន្ទាក់រាយក្រោមនៃសមត្ថភាព

ខ្លួន/នាងខ្លួន សូមធ្វើការជាហោនេះអាមេព លោក/លោកស្រីជូនមានខ្លឹមសារខាងក្រោម៖

- ស្អាត់ត្រួតពិនិត្យ ក្រោកាសសម្រាត់របស់មជ្ឈមណ្ឌល/អង្គភាព
- ត្រាងបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌល/អង្គភាព
- មិនទាមទារក្នុងការបង្កើតធនសំគិតីមជ្ឈមណ្ឌល/អង្គភាពឡើយ
- ទទួលខុសត្រូវថ្លែងបស់ខ្លួនដែលធ្វើឱ្យបានដោយសំគិតីដោយរបស់មជ្ឈមណ្ឌល/អង្គភាព

ប្រសិនបើធ្វើក្រោយ ខ្លួន/នាងខ្លួន អនុវត្តផ្តើមពីកិច្ចសន្យាខាងលើនេះ ខ្លួន/នាងខ្លួន សុខចិត្តទូលាថុសត្រូវចំពោះមុខង្រាប់ជាជរមាន។

ធ្វើ.....ខែ.....ឆ្នាំ....សិរីទីស៊ីក ព.ស.២៥៦.....

ធ្វើនៅ.....ធ្វើតី.....ខែ.....ឆ្នាំ.....ឆ្នាំ៤០.....

ហត្ថលេខា និងឈ្មោះសាធិការ



កិច្ចសន្យារោងអ្នករោយតម្លៃសមត្ថភាពនិងអង្គភាពទីនឹងបន្ទុករោយតម្លៃសមត្ថភាព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

*

កិច្ចសន្យារោងអ្នករោយតម្លៃសមត្ថភាពនិង មធ្យមណ្ឌល/អង្គភាពទធលបធម្មករោយតម្លៃសមត្ថភាព

ខ្ញុំពាទ/នានា ខ្ញុំ ឈ្មោះ..... អក្សរខ្លាតំនៀំ..... ឯន្តិតិ.....
សញ្ញាតិ..... កើតឡើនៅថ្ងៃទី..... ខែ..... ឆ្នាំ..... នៅក្នុង..... ក្រុមទី.....
យុំ/សង្គាត់..... ស្រួល/ខណ្ឌ..... ខេត្ត/រាជធានី.....
មន្ត្រី/បច្ចុប្បន្ន នៃសាកលវិទ្យាល័យ/វិទ្យាសាស្ត្រ/ក្រុមហ៊ុន.....
លេខ I.D អ្នករោយតម្លៃសមត្ថភាព៖ ឱ្យដំនាច់..... ១

ស្នូលនៅពេលវេលា

ខ្លួនខ្លួននិងគ្មានស្នូលនៅពេលវេលាដូចខាងក្រោម

- នឹងមិនផ្តល់ឱ្យសិស្សរបស់ខ្លួនដ្ឋាល់នូវសេវាកម្មរោយតម្លៃផ្តើកលើសមត្ថភាព ដើម្បីទទួលបាន វិញ្ញាបនបត្រឡើយ
- នឹងអនុវត្តន៍ដំណើរការរោយតម្លៃសមត្ថភាពទាំងអស់ ឱ្យស្របទៅនឹងគោលការណ៍ណែនាំ/នឹតិវិធី រោយតម្លៃសមត្ថភាពដែលបានអនុម័ត
- នឹងមានការពិនិត្យ ហើយនឹងត្រូវដោយមិនបានប្រាកបដោយវិធានី: ចំពោះការរោយតម្លៃសមត្ថភាពត្រូវបានបញ្ជាក់ និងលទ្ធផលនៃដែនការ និងលទ្ធផលនៃការអភិវឌ្ឍវិធានី: របស់ពួកគេ រួម មាន: លទ្ធផលជាពិញ្ញាបនប័ត្រ ...
- ស្មោះព្រៃន់ សាមគ្គភាពផ្តើក្នុង រក្សាការសម្ងាត់របស់មជ្ឈមណ្ឌល/អង្គភាព
- គោរពបទបញ្ជាផ្តើក្នុងរបស់មជ្ឈមណ្ឌល/អង្គភាព
- ទទួលខុសត្រូវដោយមិនបានបញ្ជាផ្តើប៉ះពាល់ដល់សេចក្តីផ្តើមប្រស់មជ្ឈមណ្ឌល/អង្គភាព



ប្រសិនបើថ្ងៃក្រោយ ខ្ញុំពាទ/នានា ខ្ញុំ អនុវត្តផ្តើយពីកិច្ចសន្យាជានេះ: ខ្ញុំពាទ/នានា ខ្ញុំ សុខចិត្តទទួល ឱ្យស្រួលបាន មុខងារប៉ះជាជរមាន។

ថ្ងៃ..... ខែ..... ឆ្នាំ.... សំខីតិស់ក ៩.ស.២៥៦.....

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០....

ហត្ថលេខា និងឈ្មោះសាមិខ្លួន

កិច្ចសន្យារៀនអង្គភាពទន្លឹបន្ទូរយេតថ្មីសម្បត្តិភាពនិងអង្គភាពទន្លឹបន្ទូរយេតថ្មីសម្បត្តិភាព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

*

ការចួលរួមជាជាន់បណ្តុះបណ្តាលការងារប្រព័ន្ធផ្លូវការនៃការឈានអង្គភាពនិងអង្គភាពទន្លឹបន្ទូរយេតថ្មីសម្បត្តិភាព

ខ្លួនឯ/នាងខ្លួនឯ ឈ្មោះ.....អរគុណភាព.....ជនជាតិ.....
សញ្ញាណ.....កំពង់លេខ.....ខ្លួនឯ.....ឆ្នាំ.....នៅក្នុង.....ក្រុម.....
យុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....
មន្ទីរ/បុគ្គលិក នៃសាខាហិរញ្ញវត្ស/នាមដ្ឋាន/ក្រុមហ៊ុន.....
លេខ I.D មជ្ឈមណ្ឌល:.....ខេត្ត/ក្រុង.....។

នូវការងារដែលត្រូវការចួលរួមជាជាន់បណ្តុះបណ្តាលការងារប្រព័ន្ធ

ឯការងារនេះមិនមែនមានគោលការណ៍ទៀត ត្រូវការចួលរួមជាជាន់បណ្តុះបណ្តាលការងារប្រព័ន្ធ

ខ្លួនឯ/នាងខ្លួនឯ សូមធ្វើការចាត់អារ៉ាស៊ីវិត ហើយ លោក/លោកស្រីជូនមេចានីមសារជាមួយក្រោម៖

- គ្រឿងស្នាន់អប់រំបង្កុះបណ្តាល ឬមជ្ឈមណ្ឌលរបាយការឈានអង្គភាពគ្រឿងស្នាន់អប់រំដោយតាមប្រព័ន្ធណើមនាមនៃគ្រឿងស្នាន់អប់រំបង្កុះបណ្តាលគ្រឿងប្រព័ន្ធផ្លូវការងារ
- គ្រឿងស្នាន់អប់រំដែលបានបញ្ជាក់ថាអារម្មានអង្គភាពនិងនាមដ្ឋានអារម្មណ៍ និងនាមដ្ឋានក្រុមហ៊ុនអារម្មណ៍ ដែលបានបញ្ជាក់ថាបានប្រើប្រាស់ក្រុមហ៊ុនអារម្មណ៍ ក្នុងការងារប្រព័ន្ធ
- គ្រឿងស្នាន់អប់រំដែលបានបញ្ជាក់ថាផ្លូវការងារប្រព័ន្ធបានប្រើប្រាស់ក្រុមហ៊ុនអារម្មណ៍ និងនាមដ្ឋានអារម្មណ៍ ដែលបានបញ្ជាក់ថាបានប្រើប្រាស់ក្រុមហ៊ុនអារម្មណ៍ ក្នុងការងារប្រព័ន្ធ
- គ្រឿងស្នាន់អប់រំដែលបានបញ្ជាក់ថាអារម្មានអង្គភាព និងនាមដ្ឋានអារម្មណ៍ ដែលបានបញ្ជាក់ថាបានប្រើប្រាស់ក្រុមហ៊ុនអារម្មណ៍ ក្នុងការងារប្រព័ន្ធ
- គ្រឿងស្នាន់អប់រំដែលបានបញ្ជាក់ថាលូកស្រាវជ្រាវ ឬចុកចាយអង្គភាព

-ទទួលខុសត្រូវដោយលេខកូដដែលបានដាក់ឡើង ឬទូទៅ

ប្រសិនបើថ្មីក្រោម៖ ខ្លួនឯ ឈ្មោះ.....អនុវត្តផ្តើមបានបញ្ជាក់ថាបានប្រើប្រាស់ក្រុមហ៊ុនអារម្មណ៍ និងនាមដ្ឋានអារម្មណ៍ ក្នុងការងារប្រព័ន្ធ។

ថ្ងៃ.....ខែ.....ឆ្នាំ... សំរីថ្ងៃសកល ៣៩ ២០១៨

ធ្វើនៅ.....ថ្ងៃខែ.....ឆ្នាំ... ឆ្នាំ២០...

ហត្ថលេខា និងឈ្មោះសាមិទ្ធេ



សិទ្ធិទម្រង់នគរាម

ជីវិតខាងក្រោមឈាម

យោន់ ការចំណាត់ថ្នាក់សំណង់សម្រេច និងការបង្ហាញក្នុងក្រុងសម្រេច..... ១

លោក លោកស្រីដូចមានរាយនាមខាងក្រោមនេះ ជ្រើនបានចាត់តាំងជាអ្នកសម្រេចសម្រេច និងក្នុងការយកផ្លូវសម្រេចកាត់ ក្នុងកម្ពុជាទៅយកផ្លូវសម្រេចកាត់លើមុខរបរ.....
ក្រុងក្រុង..... ដែលនឹងប្រព្រឹត្តឡាយនៃថ្ងៃ..... ខែ..... ឆ្នាំ..... ឯ.ស. ២៥៦៨.....
ជ្រើននឹងថ្ងៃទី ខែ ឆ្នាំ២០..... នៅការឆ័ំនោះ..... នាទី ខែ.....
..... ជូនខាងក្រោមនេះ

ក. អ្នកសម្រេចសម្រេច៖

១.
២.
៣.

ខ. ជីវិតខាងក្រោមសម្រេច៖

១.
២.

គ. អ្នករាយក្រុងសម្រេចកាត់

១.
២.
៣.

ការចំណាយនេះជ្រើនប្រើប្រាស់ចិត្តការតាមរាយក្រុងសម្រេចកាត់ នៃមធ្យមណុលភាយកផ្លូវសម្រេចកាត់។

ថ្ងៃ ខែ ឆ្នាំ២០.....
កាដែនីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ២០.....
សំរិទ្ធស័ក ឯ.ស ២៥៦៨

ខាងក្រោមនេះ

ចិត្តការតាមរាយក្រុងសម្រេចកាត់

អ្នករាយក្រុងសម្រេចកាត់ និងក្រុងក្រុងសម្រេចកាត់

អ្នករាយក្រុងសម្រេចកាត់

អ្នករាយក្រុងសម្រេចកាត់

សារីមនុយោបាយ

ការបង្ហាញ - ការចំណាត់ថ្នាក់

ក្រសួងពេទ្យរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល

ក្រសួងពេទ្យរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល

គុណភាពឱ្យ/ស្ថិតិថាមពេលរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល	ការចែនក្រាប់រៀបចំផែនក្នុងរាជរដ្ឋាភិបាល
ក្រសួងពេទ្យរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល	៣
ក្រសួងពេទ្យរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល(ក.ជ.ស)	១. ចែនស្វែកសញ្ញាសម្រាប់ធ្វើការបាន៖ ២. ចែនធ្វើដំឡើបការមោប់អ្នកប្រើប្រាស់ ៣. ចែនវិភីដែឡើប់សម្រាប់ប្រើប្រាស់
រយៈពេលនៃការរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល	

ក្រសួងពេទ្យរៀបចំនាន់ដឹងពោលរៀបចំសម្រាប់ការរៀបចំផែនក្នុងរាជរដ្ឋាភិបាល០១(ក.ជ.ស០១) ៖ ចែនស្វែកសញ្ញាសម្រាប់ធ្វើការបាន៖

ក. សម្រាប់ប្រើប្រាស់

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			
៦			

ខ. ឧបករណ៍

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			

គ. ចិត្តរាំ

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			



៥			
---	--	--	--

ឃ. ធម្មជីវិក

ល.រ	ផ្ទេក/មុខងារ/គ្មានទី/ការកិច្ច	ចំនួន	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			

ក្រសួងពេទ្យកសម្រួលភាពៗ (អ.ជ.សែ) ដែលនាយកដំប្លាការព្រមប៉ះអ្នកប្រើប្រាស់

គ. សម្រាប់ប្រើប្រាស់


ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			
៦			

៣. ឧបរករណ៍

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			

៤. ចំណាំ

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			



៥			
---	--	--	--

ឃ. បុន្នែង

ល.រ	ផ្ទះ/មុខងារ/គ្មានទី/ការកិច្ច	ចំនួន	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			

ក្រព្យូទ័រដៃអនុសាសនា៖ ន.ស.ស.០៣) នៃរបាយការណ៍ដែលបានបង្កើតឡើង

គ. សម្រាប់ប្រើប្រាស់

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			
៦			

ទ. ឧបអនុវត្ត

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			

ធ. ចិត្តភាព

ល.រ	ការពិពណ៌នា/លក្ខខណ្ឌបច្ចេកទេសលម្អិត	បរិមាណ	កំណត់សម្ងាត់
១			
២			
៣			
៤			

យោ. ចុះតួនាទី

ល.រ	ផ្នែក/មុខងារ/គ្មានទី/ការកិច្ច	ចំណួន	កំណត់សម្ងាត់
១			
២			
៣			
៤			
៥			

ឈ្មោះនិងហត្ថលេខអ្នករៀបចំ		កាលបរិច្ឆេទ៖/...../.....
ឈ្មោះនិងហត្ថលេខអ្នកត្រួតពិនិត្យ		កាលបរិច្ឆេទ៖/...../.....

កំណត់សម្ងាត់

បំពេះគម្រោងគម្រោងការធនាគាន សម្ងាត់ ឧបករណ៍ ហិរញ្ញា និងផ្នែកធនាគានមនុស្ស (បុគ្គលិក) សម្រាប់ផ្តល់ជូនដល់ការការយកថ្មីសម្រួលភាពហេតុដនវគម្យយនាក់។

បំពេះក្នុងអំឡុងពេលការយកថ្មីសម្រួលភាពក្នុងការណែនាំប្រើប្រាស់គម្រោងប្រើប្រាស់ កីឡាអ្វីរអ្នករៀបចំដូចជាបង្កើនរៀបចំ ដោយអនុលោមទៅតាមចំណួនហេតុដន (ឧបករណ៍ សំនើរបៀបនាំប្រើប្រាស់ប្រើប្រាស់គម្រោងការយកថ្មីសម្រួលភាព ចំណួនចនាក់ នោះធនាគានសម្ងាត់ ឧបករណ៍និងហិរញ្ញា តម្លៃទី នរម៉ែនបណ្តុះដោ)



កំណត់យោង/រោងការអ៊ីនប្លើជំនួយដែលមិនសមត្ថភាព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងការការណ៍ និងការបច្ចេកទេស

នាយកដ្ឋានសាធារណៈ និងក្រសួងការការណ៍

នាយកដ្ឋានសាធារណៈ និងក្រសួងការការណ៍

ចំណងជើងស្ថាបន្ទីរ	ការចែនក្រោមប្រព័ន្ធផែនក្រោមក្រសួង		
ចំណងជើង និងក្រសួងការការណ៍			
សេចក្តីណានដំឡែងអ្នករាយក្រសួងការការណ៍			
ការវិនិច្ឆ័យលើការរាយក្រសួងការការណ៍ និងក្រសួងការការណ៍ ដែលបានបង្ហាញដោយ បញ្ជីជន នៅពេលធ្វើការប្រៀបដោងមួយលក្ខណៈ និងក្រសួងការការណ៍ ចំពោះកិច្ចការនឹមួយា។ ការវិនិច្ឆ័យលើការរាយក្រសួងការការណ៍ និងក្រសួងការការណ៍ នឹងបានបង្ហាក់នូវគ្រប់ លក្ខណៈម្រោចដោយក្រសួងការការណ៍ និងក្រសួងការការណ៍ ចំពោះកិច្ចការនឹមួយា។ កំណត់ត្រាការក្រសួងការការណ៍ និងក្រសួងការការណ៍ ចំពោះកិច្ចការនឹមួយា។			
ហត្ថលេខានិងឈ្មោះរបស់យុទ្ធសាស្ត្រ			
ហត្ថលេខា និងឈ្មោះរបស់អ្នករាយក្រសួងការការណ៍			
ពីតិមានលម្អិតសម្រាប់នាក់ទេស			
ការបង្កើតនិងការក្រសួងការការណ៍			
ការបង្កើតនិងការក្រសួងការការណ៍			
ខ្លួនឯកសារការក្រសួងការការណ៍			
កិច្ចការ/ក្រសួងការការណ៍	លក្ខណៈនិងក្រសួងការការណ៍	ម.ស	ម.ម.ស
១. អនុវត្តសម្រាប់ក្រសួងការការណ៍	១.១ រាយក្រសួងការការណ៍ ដែលបានបង្ហាញដោយក្រសួងការការណ៍		
	១.២ រាយក្រសួងការការណ៍ ដែលបានបង្ហាញដោយក្រសួងការការណ៍		
	១.៣ ចូលរួមក្នុងការកំណត់ត្រាការក្រសួងការការណ៍		
២. ប្រតិបត្តិដំឡែងការកំពុងក្រសួងការការណ៍	២.១ ក្រសួងការការណ៍ ដែលបានបង្ហាញដោយក្រសួងការការណ៍		
	២.២ បានបង្ហាញដោយក្រសួងការការណ៍		
	២.៣ ចូលរួមក្នុងការកំណត់ត្រាការក្រសួងការការណ៍		

	<p>កំពុងទៅ</p> <p>២.៤ ដលិតទិន្នន័យដោយប្រើប្រាស់ ប្រព័ន្ធកំពុងទៅ</p> <p>២.៥ ចំណាំបរិគ្ញា និងប្រព័ន្ធកំពុងទៅ</p>	
៣. បង្កើតការចេនាស្ថាកសញ្ញា	<p>៣.១ ទទួល និងបកស្រាយលើការ ចេនាស្ថាកសញ្ញា</p> <p>៣.២ ធ្វើសវិសសម្ងារ និងបរិគ្ញាអ្នកដែន ការបង្កើតស្ថាកសញ្ញា</p> <p>៣.៣ បង្កើតគិតចេនាស្ថាកសញ្ញា</p> <p>៣.៤ កំហែប្រ / ពិនិត្យឡើងវិញ្ញាការចេនា ស្ថាកសញ្ញា</p> <p>៣.៥ បញ្ចប់ការចេនាស្ថាកសញ្ញា</p>	
៤. បង្កើតការចេនាសម្រាប់បាន៖ ពុម្ព	<p>៤.១ កិភាគ និងបកស្រាយលើការចេនា នៃការបាន៖ ពុម្ព</p> <p>៤.២ រៀបចំបរិគ្ញា និងសម្ងារសម្រាប់ ការចេនាដែលការបាន៖ ពុម្ព</p> <p>៤.៣ បង្កើតការចេនាដែលការបាន៖ ពុម្ព ឱ្យ ចេញជាលទ្ធផល</p> <p>៤.៤ បញ្ចប់ប្លង់ចេនាដែលការបាន៖ ពុម្ព</p> <p>៤.៥ រៀបចំបែងចំកសម្រាប់ការបាន៖ ពុម្ព</p> <p>៤.៦ រៀបចំការបាន៖ ពុម្ព</p>	
៥. បង្កើតការចេនាដ្ឋាំងអ្នកប្រើប្រាស់	<p>៥.១ ទទួល និងបកស្រាយលើការ ចេនាដ្ឋាំងអ្នកប្រើប្រាស់</p> <p>៥.២ ធ្វើសវិសកម្មធិនីសម្រាប់ការ ចេនាដ្ឋាំងអ្នកប្រើប្រាស់</p> <p>៥.៣ បង្កើត និងអភិវឌ្ឍន៍ដ្ឋាំងអ្នកប្រើ ប្រាស់</p> <p>៥.៤ បញ្ចប់ការចេនាដ្ឋាំងអ្នកប្រើប្រាស់</p> <p>៥.៥ ទទួល និងបកស្រាយលើការ ចេនាដ្ឋាំងអ្នកប្រើប្រាស់</p>	
៦. បង្កើតការប៉ែនក្នុងខ្នប់	៦.១ ទទួល និងបកស្រាយលើការ ចេនា	



	វត្ថុដែលបាន ៦.២ បង្កើតគម្រោងរបសាទូរដែលបាន ៦.៣ បង្កើតគម្រោងរក្សាទូរដែលបាន ៦.៤ បញ្ចប់ការរបសាទូរដែលបាន		
៧. រៀបចំការបេត្តុបកាល	៧.១ រៀបចំការយោង ៧.២ រៀបចំ និងប្រតិបត្តិជំណើរការ ៧.៣ ប្រតិបត្តិជំណើរការការយោង		

ថ្ងៃ.....ខែ.....ឆ្នាំ.....សំទីសំក ព.ស.២៥៦.....

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

នាយកដ្ឋានស្ថាប័ណ្ណ និរន្តរបាល

ថ្ងៃ.....ខែ.....ឆ្នាំ....សំទីសំក ព.ស.២៥៦.....

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១.....

មជ្ឈមណ្ឌល/អង្គភាព.....



៧. និយមន៍ប្រព័ន្ធអ្នកដោយសមត្ថភាព

ស្តីដោយសមត្ថភាព

សំដើរដល់សេចក្តីបញ្ជាក់ដែលបានបង្កើត និងអនុម័តជាផ្លូវការដោយគណៈកម្មការមានសមត្ថកិច្ច ដែលកំណត់វិធានដែលត្រូវអនុវត្តតាមបទបទ ដែលបានផ្តល់ជូន បូលទួលដែលត្រូវសម្រេចបាន។ ស្តីដោយសមត្ថភាព សំដើរចំពោះចំណោះដឹង ដំនាថ្ង និងប្រសមត្ថភាពដែលមានទំនាក់ទំនង និងការអនុវត្តមុខបរ។

សមត្ថភាព

សំដើរដល់សមត្ថភាព គឺជាលទ្ធភាពដែលព្រឹកលើសពីចំណោះដឹង និង ដំនាថ្ងដែលមាន។ សមត្ថភាព រួមមាន ៩

សមត្ថភាពយល់ដឹង/ក្នុងការគិតពាក់ព័ន្ធនិងការប្រើប្រើស្ថិតិស្សន៍ និងទស្សន៍ ព្រមទាំង ចំណោះដឹងគិតគូទទួលបានតាមរយៈបទពិសោធន៍ សមត្ថភាពក្នុងចំពោះបញ្ជាប់ (ដំនាថ្ង ការដឹងពីរបៀបធ្វើ) គឺជាលទ្ធភាព សម្រេចបាននូវការដោយដែលបាន ប្រគល់ឡើង។ សមត្ថភាពធ្វាល់ខ្លួន សំដើរដល់លទ្ធភាពអាចធ្វើបានដោយខ្លួនឯង នៅក្នុងស្ថានភាពការដោយដោក់លាក់ណាមួយ និងសមត្ថភាពក្រុមសិលជម់ សំដើរ ធម៌តម្លៃធ្វាល់ខ្លួន និងតម្លៃខាងវិឆ្នើដីវិវាទ។

ការរាយតម្លៃសមត្ថភាព

សំដើរដល់ដំណើរការនៃការប្រមូលកសុតាងដើម្បីបញ្ជាក់ថាគាត់អ្នកសិក្សាបានតាម ស្តីដោយដែលតម្លៃប្រើប្រាស់ ការរាយតម្លៃសមត្ថភាពក៏ត្រូវបានប្រើបាបដូចក្នុងដំណើរការសិក្សា ដើម្បីធ្វើយធម៌អ្នកសិក្សាក្នុងការធ្វើឲ្យមានការកើតឡើង (វឌ្ឍនកម្មដូចកំណោះដឹង ដំនាថ្ង និងសមត្ថភាព)។ សំដើរដល់សេចក្តីបញ្ជាក់នៃលទ្ធផលសិក្សាណិងត្រូវធ្វើការរាយតម្លៃសមត្ថភាព និងធើឱសាស្ត្រដែលត្រូវប្រើប្រាស់ការរាយតម្លៃសមត្ថភាពសមត្ថភាពនៅ។

ស្តីដោយនៃការរាយតម្លៃសមត្ថភាព

ឧបករណ៍រាយតម្លៃសមត្ថភាពជាដូចមួយនៃកញ្ចប់រាយតម្លៃសមត្ថភាព បានកំណត់នូវកម្មដំណើរការប្រមូលកសុតាងនិងធ្វើការនិច្ឆ័យបាត់ សមត្ថភាពសម្រេចបានហើយប្រើបាន ដើម្បីបញ្ជាក់ថាបុគ្គលម្នាក់ៗអាចបំពេញការដោយដែកតាមស្ថិតិអ្នកដោយដែលគេតើងទុកនៅក្នុងការដោយ។ សមត្ថភាពត្រូវបានកំណត់យ៉ាងច្បាស់ បានសុពលភាព អាចរាស់ដែង និងអាចធ្វើឲ្យទុកចិត្តបាន។

អ្នករាយតម្លៃសមត្ថភាព

សំដើរដល់អ្នកអនុវត្តការរាយតម្លៃសមត្ថភាពសមត្ថភាពដែលទទួលបានលក្ខណៈ: សម្រួលិក គ្រប់ គ្រាន់ជាអ្នករាយតម្លៃសមត្ថភាពពីអង្គភាព/គណៈកម្មការ មានសមត្ថកិច្ចពាក់ព័ន្ធនឹង ការរាយតម្លៃសមត្ថភាពដូចការលើសមត្ថភាព ចំពោះអ្នកសិក្សា និងបេក្ខជន រួមទាំង ន.ស.ម /ន.ស.ប។ សំដើរដល់មជ្ឈមណ្ឌលដែលទទួលបានការទទួលស្ថាល់គុណភាពអប់រំពី



សមត្ថភាព	អាជ្ញាធរសម្រប ដើម្បីផ្តល់សេវាការយកតម្លៃសមត្ថភាព ម្រោចាំង ទ.ស.ម/ ទ.ស.ប។
កសុតាង	គឺជាដែនការដែលប្រមូលបានដោយអ្នករាយការយកតម្លៃសមត្ថភាពហើយធ្វើការ បន្ទី/ការធ្វើបញ្ជាផ្ទៃនឹងផ្តើកសមត្ថភាព ដើម្បីបញ្ចាំងបង្ហាញពីសមត្ថភាព។
កសុតាងធ្វាល់	កសុតាងធ្វាល់គឺជាប្រភេទកសុតាងដែលគេបង់បានបំផុត ហើយជាទូទៅ គេទទួលបានកសុតាងប្រភេទនេះដោយការសង្គតាការបំពេញការងារនៅ ភូងកន្លែងធ្វើការ ប្រុងការគ្រប់តាមការងារពិត។
កសុតាងប្រយោល	ពេលដែលសមត្ថភាពមិនអាចសង្គតាបាន គេប្រើកសុតាងប្រយោល ដើម្បីវិនិច្ឆ័យសមត្ថភាព។ ឧបាទេរួមនៃកសុតាងប្រយោលរួមមាន គ្មាន ការងារ ឯកសារនៅកន្លែងធ្វើការ និងគុណឈើផ្តើកលើសមត្ថភាព។
កសុតាងបន្ទាប់បន្ទាំង	ប្រមូលពីការតីទី ៣ ហើយជាតីកញ្ចប់ទទួលបានតាមរយៈការសម្រាសនឹង ទីបន្ទាល់។ វិធីសាស្ត្រនេះធ្វើឡើងនៅពេលកសុតាងធ្វាល់ និង/ប្រយោល ដែលប្រមូលបាន មានព័ត៌មានច្រប់គ្រាន់សម្រាប់ការការ យកតម្លៃសមត្ថភាពដែលមានសុពលភាព។
មានសុពលភាព/យកជាការបាន	ពេលណាដែលការការយកតម្លៃសមត្ថភាពរាល់ស្អែកនូវអ្នកដែលរាយការអាជីវកម្ម និងកសុតាងធ្វាល់ បញ្ចាំងអំពីលទ្ធផលសិក្សាអាចរាល់ស្អែកជំនាញ ចំណោះដើម្បី និងផ្តល់ព័ត៌មានពីកសុតាងពីតិតជាកម្មសិទ្ធិបេស់បេក្ខជនមែនបុរិ ? ជាទូទៅធ្វើតាមលើកសុតាងដែលប្រយោល/មិនអាចសង្គតាបាន (វិញ្ញាបនបត្រ សំបុត្រ និងឯកសារ ។ល។)
ពិតប្រាកដ	តើកសុតាងពិតជាកម្មសិទ្ធិបេស់បេក្ខជនមែនបុរិ ? - ដូចខាងលើដែរ ការធ្វាត់សំខាន់ស្ថិតនៅលើកសុតាងប្រយោលដែលបានបង្ហាញ ដែលអាចត្រួតពិនិត្យការងារ បើ គឺតាមតម្លៃការគុណឈើបច្ចុប្បន្ន។
បច្ចុប្បន្នភាព	តើកសុតាងមានលក្ខណៈបច្ចុប្បន្នភាពបុរិ ? - ដូចខាងលើដែរ ការធ្វាត់សំខាន់ស្ថិតនៅលើកសុតាងប្រយោលដែលបានបង្ហាញ ដែលអាចត្រួតពិនិត្យការងារ បើ គឺតាមតម្លៃការគុណឈើបច្ចុប្បន្ន។
គ្រប់គ្រាន់	ការគ្រប់គ្រាន់គ្រប់បានធានាបេល ដែលវិសាលភាពនៃកសុតាងបាន ផ្តល់ឲ្យសម្រាប់ការការយកតម្លៃសមត្ថភាពដែលអាចទុកចិត្តបានធ្វើបន្ថែមនឹងស្ថិតជាសមត្ថភាព ប្រុបទ្ធផលនៃការសិក្សា។
ការសិក្សាក្នុងប្រព័ន្ធ	សំដែនដីលំការរៀនដែលធ្វើឡើងនៅក្នុងបីបច្ចេកដែលរៀបចំ និងមានចែន សម្រេចត្រឹមត្រូវ (នៅក្នុងស្ថាបនអប់រំបណ្តុះបណ្តាល ប្រឡាយនៅពេលបំពេញ ការងារ) និង កំណត់យ៉ាងជាក់លាក់ ជាការរៀនសុគ្រ (ក្នុងនំយកកំណត់ វិគុបំណង ពេលវេលា ប្រុបនុយោបល់)។ ការសិក្សាក្នុងប្រព័ន្ធ ជាបេតនាកេត់ ចេញពីទស្សន៍:ផ្តល់ខ្លួនបេស់អ្នកសិក្សា។ ជាទូទៅការសិក្សាក្នុងប្រព័ន្ធ គឺត្រូវបានរាយការទទួលបានសុពលភាព និងវិញ្ញាបនបត្រ/សញ្ញាបត្រ។

ការសិក្សារេក្រាយព័ត៌មាន	សំដើរដល់ការសិក្សាដែលបានមកពីការធ្វើសកម្មភាពប្រចាំថ្ងៃពាក់ព័ន្ធ នឹងការងារ គ្រួសរបុកកំសាន្តដែលត្រានដែលការកំណត់ត្រីមត្តរ សម្រាប់ការសិក្សាបៀវការ សិក្សានោះកាលប្រើនិងមានចែកនាក់កំពើចោរពីទស្សន៍: វិស័យបេសអ្នកសិក្សាច្នាល់ នោះទេ។
ការទទួលស្នាល់	សំដើរដល់៖ ក. ការទទួលស្នាល់ផ្លូវការ គឺជាដំណើរការនៃការផ្តល់ឡើងស្នានភាពលទ្ធផលសិក្សាផ្លូវការ ចំពោះជំនាញ និងសមត្ថភាព តាមយោះ ៖ ការផ្តល់គុណឈ្មោះជាលទ្ធផល នៃការងាយតម្លៃសមត្ថភាពសមត្ថភាព បុរាណ ការផ្តល់សមមូលភាព ក្រែងការសមត្ថភាពបុរាណ សមត្ថភាពនៃជំនាញ និងបុរាណ សមត្ថភាព ខ. ការទទួលស្នាល់ក្នុងសង្គម គឺការទទួលស្នាល់តម្លៃនៃជំនាញ និងបុរាណ សមត្ថភាព ដោយការគិតពាក់ព័ន្ធផ្លូវការសង្គមកិច្ចនិងសង្គម ។
ការទទួលស្នាល់ការសិក្សាពីមុន (RPL)	សំដើរដល់ការទទួលស្នាល់និងផ្តល់សុពលភាពលើសមត្ថភាពសម្រាប់គោលបំណងនៃការធ្វើវិញ្ញាបនបត្រ (ការបញ្ជាក់) ដែលបានពីរេក្រាយព័ន្ធ អប់រំ និងបណ្តុះបណ្តាល ផ្លូវការ។
ការទទួលស្នាល់សមត្ថភាពបច្ចុប្បន្ន (RCC)	សំដើរដល់ជំណើរការទទួលបានក្រែងការសម្រាប់សមត្ថភាព ដែលអ្នកសិក្សាអានឃ្មុំបាន កសិក្សាតាងដែលអ្នកសិក្សាច្នាល់ទៅអ្នករាយតម្លៃសមត្ថភាព ត្រូវបានរាយតម្លៃ ធ្វើបន្ថែមគុណឈ្មោះនិងបុស្ថិតិភាព ដើម្បីកំណត់ថាគារកំណត់ត្រីអ្នកសិក្សាអានឃ្មុំបានសមត្ថភាព ស្របតាមគុណឈ្មោះបុស្ថិតិភាព ដែលអ្នកសិក្សាអានឃ្មុំបានសមត្ថភាពក្នុងការប្រើប្រាស់បច្ចុប្បន្ន ។
គុណឈ្មោះ	ជាលិខិតផ្លូវការដែលបេញដោយត្រូវការក្នុងការទទួលស្នាល់បាន បុគ្គលម្នាក់ត្រូវបានរាយតម្លៃសមត្ថភាពតាមលទ្ធផលសិក្សាបុរាណសមត្ថភាព ដែលសរបចបានទៅតាមស្ថិតិភាពដែលបានបញ្ជាក់សម្រាប់ចំណងដើងគុណឈ្មោះ ដែលជាពិញ្ញាបនបត្រ សញ្ញាបត្រ ហិញ្ញាបត្រ



డ. సేతుర్మీతెలుస్థివాస్కరణ

តាំណាងច្បែកណ៍:កម្មិតិកាដៃគីបណ្តុះបណ្តាលក្រសងការដោយ និងបណ្តុះបណ្តាលវិធានី:តាមរយៈនាយកដ្ឋានស្ថិជានិងកម្មិតិកាសូមថ្លែងអំណាក់លុយនិងការតសស់ចំពោះលោក លោកស្រី ជាតាំណាងច្បែកខ្លួន សាស្ត្រាព្យ និងភ្ញាក់ងារផ្ទាត់កិច្ចទាំងអស់ ដូចមានកយនាមជូចខាងក្រោមបានលេបដែលលោកដែលតម្លៃនិងសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីចូលរួមកុងការអភិវឌ្ឍនិងផ្តើមការប្រព័ន្ធបានសមត្ថភាពនេះមានសុពលភាព។

၅.၁ အနုတ်များကိုရှိခြင်းနည်းလုပ်ခန့်ခွဲမှုပါန်းများ

១	ឯកឧត្តម ចូល ជាសុខ	នាយកដៃវិទ្យសានជាតិពហុបច្ចេកទេសកម្មជាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិធានៈ អគ្គនាយកដៃរំបណ្តុះបណ្តាលបច្ចេកទេសនិង អនុប្រធាន វិធានៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិធានៈ	ប្រធាន
២	ឯកឧត្តម នៅ ជាតិ	អគ្គនាយកដៃរំបណ្តុះបណ្តាលបច្ចេកទេសនិង អនុប្រធាន វិធានៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិធានៈ	អនុប្រធាន
៣	ឯកឧត្តម ថាល សុខា	អគ្គនាយកវិទ្យសានស្ថាដែកម្ពុជាន់ក្រសួងខស្សាបកម្ពុជានិងសិប្បកម្ពុជា	អនុប្រធាន
៤	ឯកឧត្តម ជាល សារ៉ា	ប្រធាននាយកដៃនស្ថាដែកម្ពុជានិងកម្មដីសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិធានៈ	អនុប្រធាន
៥	ឯកឧត្តម សារិយាណ ទម្រូវការ	នាយកវិទ្យសានជាតិសង្គមកិច្ចនៃក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផន និងយុវវិតិសម្រាប់	សមាជិក
៦	លោកជំនាញ ស៊ី សុខុម្ភកេស្សា	ប្រធាននាយកដៃនព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិធានៈ	សមាជិក
៧	លោក ឌី លី ជាតា	ប្រធាននាយកដៃនធានគម្រោគការពាណិជ្ជកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិធានៈ	សមាជិក
៨	លោក ខេវ ខេវ ខេវា	អនុប្រធាននាយកដៃនគ្រប់គ្រងគ្រឹះសានសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិធានៈ	សមាជិក
៩	លោក គុន គុន ខេវ	អនុប្រធាននាយកដៃនធានគម្រោគការពាណិជ្ជកម្មនៃក្រសួងការងារនិងបណ្តុះបណ្តាលវិធានៈ	សមាជិក
១០	លោក គោះ ឈើណ្ឌ	អនុប្រធាននាយកដៃនបុគ្គលិកនិងអភិវឌ្ឍន៍ធនធាន មនុស្សនៃក្រសួងកសិកម្ម ត្រូវប្រមាត្រ និងនេសាទេ	សមាជិក
១១	លោក ឌី ចិនមេន	អនុប្រធាននាយកដៃនបុគ្គលិក អគ្គនាយកដៃនដ្ឋាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការនិងដំបូង	សមាជិក
១២	លោក ថែ សុខុម្ភ	អនុប្រធានការិយាល័យបណ្តុះបណ្តាលមូលដ្ឋាននៃអគ្គនាយកដៃនបច្ចេកទេសសុខាកិច្ចាលក្រសួងសុខាកិច្ចាល	សមាជិក
១៣	លោកស្រី ពេជ ខ៊ែបុនិ	សមាជិកគណៈកម្មការប្រតិបត្តិនៃសភាមុខបេនិចមីក្រុសហគ្រាស	សមាជិក
១៤	លោកស្រី ថែន មករា	ប្រធានប្រតិបត្តិការទួទៅនៃវិទ្យសាន ប៉ី អេស អី តំណាងអង្គការជាតិ អនុជាតិ	សមាជិក



១៥	លោក ហ៊ុវិត នាស្រា	ទីបីក្រុងបច្ចេកទេសនៃក្រុមហ៊ុន ដើម្បី ក្រុម តំណាង និយោជក	សមាជិក
១៦	លោក និឡូ បុរិច្ច	អគ្គលោកស្រីកនៃសហព័ន្ធសហដីពកម្មករកម្ពុជាតំណាង និយោជក	សមាជិក
១៧	លោក សាយ នេស់	ប្រធានដៅកបណ្ឌោះបណ្តាលនិងអភិវឌ្ឍន៍នៃក្រុមហ៊ុន អីម អេ (ខេមបូឌា)	សមាជិក
១៨	លោក ឡើត នុពន្ធនារិ នូ	នាយកដៅកសេវកម្មបែងចំនិងផ្តល់សិក្សាលើក្រុមហ៊ុនក្នុង ខ្លួន ចំកាត់ តំណាងអ្នកបច្ចេកទេសតាមរោងចក្រ	សមាជិក
១៩	លោក វិ ស៊ែរុន	ប្រធានដៅកបណ្ឌោះបណ្តាលនិងក្រុមហ៊ុន N.C.X តំណាងអ្នកបច្ចេកទេសតាមរោងចក្រ	សមាជិក
២០	លោក ឡើន ថាមវារ៉ា	នាយកដៅនៃវិទ្យាសានធម៌បច្ចេកទេសអង្គភាព តំណាង គ្រួបបច្ចេកទេស	សមាជិក
២១	លោក វី នុន្តី	ព្រឹទ្ធបុសនៃមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាសាន ពហុបច្ចេកទេសព្រះកសិម៖តំណាងគ្រួបបច្ចេកទេស	សមាជិក
២២	លោក ត្រា នៅ	ប្រធានមហាវិទ្យាល័យមេកានិច នៃវិទ្យាសាន ពហុបច្ចេកទេសកម្ពុជា តំណាងគ្រួបបច្ចេកទេស	សមាជិក
២៣	លោក ឌុល ឯធមា	ប្រធានដៅកបណ្ឌោះបណ្តុះបណ្តាលនិងក្រុមហ៊ុនបច្ចេកទេសខស្សាបកម្ម	សមាជិក
២៤	លោក ឌុ ទុង	នាយកដៅនៃវិទ្យាសានពហុបច្ចេកទេសព្រះកសិម៖ តំណាងអ្នកដូលការបណ្ឌោះបណ្តាល	សមាជិក
២៥	លោក វិគ នីះ	នាយកដៅនៃវិទ្យាសានបច្ចេកទេសខស្សាបកម្ម តំណាងអ្នកដូលការបណ្ឌោះបណ្តាល	សមាជិក
២៦	លោក ចុ សាយ	ប្រធានការិយាល័យក្រុតពិនិត្យគុណភាពសិក្សា នៃវិទ្យាសានពហុបច្ចេកទេសកម្ពុជា	សមាជិក
២៧	លោក ឡើ សវន់ថា	ប្រធានការិយាល័យ នាយកដ្ឋានបណ្ឌោះបណ្តាលនៃក្រសួងការដោនីនិងបណ្ឌោះបណ្តាលវិធីដី៖	សមាជិក
២៨	លោក ឡើ ឃឺច ឃឺច	អនុប្រធាននាយកដ្ឋានស្ថិជានិងកម្មវិធីសិក្សានៃក្រសួងការដោនីនិងបណ្ឌោះបណ្តាលវិធីដី៖	លេខាជិកាប្រាក់

៤.២ ក្រុមប្រឹក្សាផ្លាមៗខ្លួន (IAG)

១	លោក នុន្តី តំបន់នាម	ប្រធានក្រុមហ៊ុន Oriviz Co. Ltd	ប្រធាន
២	លោក ឡើ តំបន់នាម	នាយកដៅកគ្រប់គ្រងក្រុមហ៊ុន	អនុប្រធាន
៣	លោក សាយ នុន្តី	គ្រួបបច្ចេកទេសនៃវិទ្យាសាន NIB	សមាជិក
៤	លោក សុខ ធម៌	គ្រួបបច្ចេកទេសពីគ្រួបបច្ចេកទេស NPIIC	សមាជិក

៥	លោក ជាតិ សុខិត្តិស	បុគ្គលិករបស់ SIL ANIMATION	សមាជិក
៦	លោក វិនិ សុខិត្តិស	បុគ្គលិករបស់ SIL ANIMATION	សមាជិក
៧	លោក ស៊ី នាមិន	គ្រួងនាយកដៃអាណិភ័យនិងនាយកដៃអាណិភ័យ	សមាជិក

៤.៣ អ្នកចិត្តរាបៀបបញ្ជីការណ៍ដែលបានបញ្ជាផ្ទៃនៅក្នុងនៃក្នុងពាណិជ្ជកម្ម

១	លោក សែង ពាន់ជាក់	ក្រុមហ៊ុន Graphic Roots	អ្នកចិត្តហ្មូញ្ញ
២	លោក ធោម វណ្ណៈ	និភ័យនិងនាយកដៃអាណិភ័យ (NIB)	គ្រួងបញ្ជីការណ៍ដៃនាយកដៃអាណិភ័យ
៣	លោក សុខ ពិសិដ្ឋ	និភ័យនិងនាយកដៃអាណិភ័យ (NPIC)	គ្រួងបញ្ជីការណ៍ដៃនាយកដៃអាណិភ័យ

៤.៤ ក្នុងការរាបៀបបញ្ជីការណ៍ (TWG)

១	លោក សែង ចន្ទីគីស្តា	និភ័យនិងនាយកដៃអាណិភ័យ (NIEI)	ប្រធាន
២	លោក ខាង ព្រំសិច្ឆា	និភ័យនិងនាយកដៃអាណិភ័យ (NIEI)	សមាជិក
៣	លោក ទ្វាយ ធុ	និភ័យនិងនាយកដៃអាណិភ័យ (NIEI)	សមាជិក
៤	លោក វិន ឲ្យុនហាក់	និភ័យនិងនាយកដៃអាណិភ័យ (NIEI)	សមាជិក

៤.៥ លោកជំនាញនៃក្នុងការណ៍

១	លោក ជាតិ នាមិន	ប្រធាននាយកដៃអាណិភ័យ	ប្រធាន
២	លោក ឈុំ ឈុំ	អនុប្រធាននាយកដៃអាណិភ័យ	អនុប្រធាន
៣	លោក ឈុំ ឡើន	អនុប្រធាននាយកដៃអាណិភ័យ	សមាជិក
៤	លោក គី ហុនសែន	អនុប្រធាននាយកដៃអាណិភ័យ	សមាជិក
៥	លោក អីន ទុនិ	អនុប្រធាននាយកដៃអាណិភ័យ	សមាជិក
៦	លោក មីន ឡើន	ប្រធានការិយាល័យដៃអាណិភ័យ	សមាជិក
៧	លោក ថី សុខាសិ	ប្រធានការិយាល័យដៃអាណិភ័យ	សមាជិក
៨	លោកស្រី អូ នី	ប្រធានការិយាល័យដៃនាយកដៃអាណិភ័យ	សមាជិក

៦	លោក ឈុំ ពេជ្រ	ប្រធានករិយាល័យឧត្តមក្រាយឧត្តម	សមាជិក
៧០	លោក ឈុំ ទន្លេ	ប្រធានករិយាល័យប្រភពប្រជែងដំនាញ	សមាជិក
៧១	លោកស្រី ស៊ុន សាមេស	ប្រធានករិយាល័យអភិវឌ្ឍមុខដំនាញ	សមាជិក
៧២	លោក ឈុំ ចាប់ពិនិត្យ	ប្រធានករិយាល័យដៃបាល	សមាជិក
៧៣	លោក សុខ សុខុំណា	អនុប្រធានករិយាល័យនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក
៧៤	គណៈអ្នក នាយក	អនុប្រធានករិយាល័យនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក
៧៥	លោក ឈុំ សុខ	អនុប្រធានករិយាល័យនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក
៧៦	លោក ស៊ុន សុមេស	អនុប្រធានករិយាល័យនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក
៧៧	លោក ឡើត តំនៅណា	មន្ទីនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក
៧៨	លោក ឈុំ សុខីរី	មន្ទីនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក
៧៩	លោកស្រី ស៊ុន ក្រុមីនិ	មន្ទីនៃនាយកដ្ឋានស្ថីជានឹងកម្មវិធីសិក្សា	សមាជិក

